

សេចក្តីផ្តើម

AWIG – AWIG

កូដិកូដិកូដិ កូដិ

DESA ADAT KUNING



កូដិកូដិកូដិ កូដិ

KECAMATAN BANGLI

កូដិកូដិកូដិ កូដិ

KABUPATEN BANGLI

កូដិកូដិកូដិ កូដិ

PROVINSI BALI

កូដិកូដិកូដិ កូដិ

TAHUN 2026

និພាសាបេន្តិហិស្សិយាសា

## NIASA LAN TEGES NIASA



និພាសាបេន្តិហិស្សិយាសា

Niasa Desa Adat Kuning meteges sekadi ring sor :

១. ប្រភេទនិពន្ធនៃបេន្តិហិស្សិយាសា

1. Wentuk bunga sane mawarna biru-hijau (bagian luar) nyihnayang kesucian, និពន្ធនៃបេន្តិហិស្សិយាសា

keseimbangan, lan keharmonisan. Wentuknyane masaih sakadi sekar tunjung sane និពន្ធនៃបេន្តិហិស្សិយាសា

ketah pinaka simbul kasucian ring agama Hindu Bali. Warna biru punika taler និពន្ធនៃបេន្តិហិស្សិយាសា

nyihnayang katentreman, katreptian, miwah kasukertan krama desa.

២. ប្រភេទនិពន្ធនៃបេន្តិហិស្សិយាសា

2. Bintang barak utawi sekar segi kutus nyihnayang arah mata angin utawi keterbukaan និពន្ធនៃបេន្តិហិស្សិយាសា

desa majeng ring krama sami. Warna barak nyihnayang rasa wanen, semangat saling និពន្ធនៃបេន្តិហិស្សិយាសា

gotong royong, lan kekuatan ring sajeroning ngajegang adat.

២) រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

3. Lingkaran sane wenten ring tengah nyihnayang persatuan lan tekad makasami krama  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

(krama) Desa Adat Kuning. Wentuk lingkaran punika taler nyihnayang kahuripan sane  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

terus-menerus lan nenten terputus.

៣) រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

4. Motif titik putih sane ngiterin lingkaran punika prasida kategesang pinaka samian  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

krama desa sane masikian ring siki ikatan adat. Titik-titik punika taler nyihnayang  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

kasarengin, mapikayun, miwah kohesi krama.

៤) រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

5. Lambang kuning emas sane matemu ring tengah nyinahyang keseimbangan catur titik  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

mata angin, persatuan masyarakat, utawi falsafah Catur Marga/Catur Kahyangan sane  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

ketah kapanggih ring pralambang tradisional Bali. Warna emas utawi kuning  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

nyihnayang kaluihan, kasukertan, kawicaksanaan, miwah kaluihan. Makna makasami  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

Sejangkepnyane, niasa Desa Adat Kuning puniki nyihnayang indik kasatuan krama adat  
រូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗដែលមានរូបរាងក្រឡាតូចៗ

sane madasar antuk ajaran agama Hindu Bali, nyaga keseimbangan pantaraning manusa,

ທາທະຍາໃນທຳມະຊາດ ແລະ ທາທະຍາໃນສັງຄົມ

alam, lan Ida Sang Hyang Widhi Wasa (Tri Hita Karana), lan ngajegang nilai-nilai saling  
ຊື່ນຊົມ ແລະ ທາທະຍາໃນສັງຄົມ

kerjasama, adat istiadat, keharmonisan hidup



მა. ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

Ca. Pawongan, krama saha warga Desa makasami makapawakan Tri Kaya mawinang  
ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

Desane sidamolah maprawerti.

ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

Adung patemoning bhuana kalih, malarapan cantu jagathita, sinanggeh murdhaning  
ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

prayojana pangriptaning Awig-Awig Desa Adat Kuning.

ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

Pinaka putusing paseban awig-awig sane sampun kasurat warsa 2005, kauwah-uwuhin  
ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

malih manut Peraturan Daerah Provinsi Bali Nomor 4 warsa 2019, nemonin Redite Kliwon  
ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

Medangkungan, 18 Januari 2026. Wastu prasida prayojanan mami kabeh prasama angidep  
ბეზარატი სპეციალური ოპერატიული ჯგუფის მეთაური

muwah amanggehaken kadi linging ring Awig-Awig Desa Adat Kuning.

**ບົດທົດສອບກົດປະຕິບັດທຸລະທຳພຣະພຸດທະ**  
**PIDAGING AWIG-AWIG DESA ADAT KUNING**  
**ສັນຍາພາສາ ກະຖິງສາມຮູບຖານສາ ກະຖິງ**  
**KECAMATAN BANGLI, KABUPATEN BANGLI**  
**ຖານບັນຍາຍາດ**  
**PROVINSI BALI**

|                                                        |     |
|--------------------------------------------------------|-----|
| ສັນຍາພາສາ.....                                         | ໑໗໑ |
| NIASA .....                                            | i   |
| ຍັງບໍ່ມີຮູບ.....                                       | ໑໗໑ |
| MURDA CITTA.....                                       | iv  |
| ບົດທົດສອບກົດປະຕິບັດ.....                               | ໑໒໑ |
| PIDAGING AWIG-AWIG .....                               | vi  |
| ບາງສາມຮູບ.....                                         | ໑໗໑ |
| PRATAMA SARGAH : ARAN, WEWIDANGAN, TIPE MIWAH STATUS   |     |
| ຖານ.....                                               | ໑໗໑ |
| DESA.....                                              | 1   |
| ບົດທົດສອບກົດປະຕິບັດ.....                               | ໑໑໑ |
| DWITYA SARGAH : PAMIKUKUH MIWAH PATITIS DESA ADAT..... | 4   |
| ບົດທົດສອບກົດປະຕິບັດ.....                               | ໑໑໑ |
| TRITYA SARGAH : AWIG AWIG, PARAREM, MIWAH UGER         |     |
| ຖານ.....                                               | ໑໒໑ |
| UGER TIOS DESA ADAT.....                               | 6   |
| ບາງສາມຮູບ.....                                         | ໑໒໑ |
| Palet 1 Indik Awig Awig Desa Adat.....                 | 6   |

ឧបាសមាស

CATURTA SARGAH

|                                        |     |
|----------------------------------------|-----|
| បញ្ចប់ ២ បិណ្ឌសាហាមុត្តតាមោហវិ         | ១៥  |
| Palet 2 Indik Pararem Desa Adat        | 8   |
| បញ្ចប់ ២ បិណ្ឌសាហាមុត្តតាមោហវិ         | ១៧  |
| Palet 3 Indik Uger Uger Tios Desa Adat | 10  |
| ឧបាសមាស                                |     |
| : SUKRETA TATA PARAHYANGAN DESA        |     |
| មោហវិ                                  | ១៧៧ |
| ADAT                                   | 11  |
| បញ្ចប់ ៧ បិណ្ឌសាហាមុត្តតាមោហវិ         | ១៧៧ |
| Palet 1 Indik Parahyangan Desa Adat    | 11  |
| បញ្ចប់ ២ បិណ្ឌសាហាមុត្តតាមោហវិ         | ១៧៧ |
| Palet 2 Indik Kasukretan Parahyangan   | 12  |
| បញ្ចប់ ២ បិណ្ឌសាហាមុត្តតាមោហវិ         | ១៧៧ |
| Palet 3 Indik Ngwangun Kahyangan       | 13  |
| បញ្ចប់ ៩ បិណ្ឌសាហាមុត្តតាមោហវិ         | ១៧៧ |
| Palet 4 indik Yadnya                   | 16  |
| ឧបាសមាស                                | ១៧៧ |
| Kaping 1 Dewa Yadnya                   | 16  |
| ឧបាសមាស                                | ១៧៧ |
| Kaping 2 Rsi Yadnya                    | 22  |
| ឧបាសមាស                                | ១៧៧ |
| Kaping 3 Pitra Yadnya                  | 25  |

|                |                                                |     |
|----------------|------------------------------------------------|-----|
|                | ឆាបី ៥ មនុស្សឆ្នាំ.....                        | ១២៥ |
|                | Kaping 4 Manusa Yadnya .....                   | 34  |
|                | ឆាបី ១ មនុស្សឆ្នាំ.....                        | ១២១ |
|                | Kaping 5 Bhuta Yadnya .....                    | 35  |
| បញ្ចប់សំណុំ    | ៖ អង្គបោះឆ្នោតប្រជាពលរដ្ឋក្នុងស្ថានភាព.....    | ១២៧ |
| PANCAMA SARGAH | : SUKRETA TATA PAWONGAN DESA ADAT.....         | 39  |
|                | បញ្ចប់ ៧ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១២៧ |
|                | Palet 1 Indik Krama Desa Adat.....             | 39  |
|                | បញ្ចប់ ២ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៥៧ |
|                | Palet 2 Indik Manggalaning Desa Adat.....      | 49  |
|                | បញ្ចប់ ២ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១២៧ |
|                | Palet 3 Indik Lembaga Pengambil Keputusan..... | 63  |
|                | បញ្ចប់ ៥ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១២៧ |
|                | Palet 4 Indik Lembaga Adat.....                | 67  |
|                | បញ្ចប់ ១ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៧២ |
|                | Palet 5 Indik Pawiwahan .....                  | 72  |
|                | បញ្ចប់ ៤ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៧២ |
|                | Palet 6 Indik Nyapihan .....                   | 78  |
|                | បញ្ចប់ ៧ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៥១ |
|                | Palet 7 Indik Sentana.....                     | 80  |
|                | បញ្ចប់ ២ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៥១ |
|                | Palet 8 Indik Warisan .....                    | 84  |
|                | បញ្ចប់ ៧ ប្រព័ន្ធអង្គបោះឆ្នោត.....             | ១៧៧ |
|                | Palet 9 Indik Panyangran Krama.....            | 89  |

|                |   |                                                    |
|----------------|---|----------------------------------------------------|
| សាទរ៉ាពា       | ៖ | សូត្រសាទរ៉ាពាបង្ហាញពីការគោរពទៅ.....១៧៧             |
| SAD SARGAH     | : | SUKRETA TATA PALEMAHAN DESA ADAT ... 89            |
|                |   | បង្ហាញពី ៣១ បង្កើតការងារសាងសង់បុរេ                 |
|                |   | Palet 1 Indik Karang, Tegal, Carik Miwah           |
|                |   | បង្ហាញ.....១៧៧                                     |
|                |   | Setra..... 89                                      |
|                |   | បង្ហាញពី ៣១ បង្កើតការងារសាងសង់បុរេបង្ហាញពី ១៧៧     |
|                |   | Palet 2 Indik Papayonan, Wewangunan, Wewalungan.91 |
| សាទរ៉ាពា       | ៖ | បង្ហាញពីការងារសាងសង់បុរេ                           |
| SAPTAMA SARGAH | : | PADRUWEN, UTSAHA, MIWAH                            |
|                |   | បង្ហាញពីការងារសាងសង់បុរេ.....១៧៧                   |
|                |   | PENGERENCANA PRABEYA DESA ADAT ..... 96            |
|                |   | បង្ហាញពី ៣១ បង្ហាញពីការងារសាងសង់បុរេ.....១៧៧       |
|                |   | Palet 1 Padruwen Desa ..... 96                     |
|                |   | បង្ហាញពី ៣១ បង្ហាញពីការងារសាងសង់បុរេ.....១៧៧       |
|                |   | Palet 2 Utsaha Desa Adat ..... 99                  |
|                |   | បង្ហាញពី ៣១ បង្ហាញពីការងារសាងសង់បុរេ.....១៧៧       |
|                |   | Palet 3 Pengerencana Prabeya Desa Adat ..... 99    |
| សាទរ៉ាពា       | ៖ | សាទរ៉ាពាសាងសង់បុរេ                                 |
| ASTAMA SARGAH  | : | TATA PAKILITAN, PRAKANTI MIWAH                     |
|                |   | សាទរ៉ាពាសាងសង់បុរេ.....១៧៧                         |
|                |   | MAJELIS DESA ADAT ..... 101                        |

បញ្ចប់ ៧ ហេហេឆិបិហេឆក្សឆិបិ

Palet 1 Tata Pakilitan lan Prakanti

ពុទ្ធសាសនា.....១៧០៧

Desa Adat ..... 101

បញ្ចប់ ៨ ហេហេឆិបិហេឆក្សឆិបិ.....១៧០៨

Palet 2 Majelis Desa Adat ..... 102

ឆាបឆាប

៖ ហេហេឆិបិហេឆក្សឆិបិ

NAWAMA SARGAH

: BAYA, KULKUL, WICARA MIWAH

ហេហេឆិបិ.....១៧០៩

PAMIDANDA..... 103

បញ្ចប់ ៩ ហេហេឆិបិហេឆក្សឆិបិ.....១៧១០

Palet 1 Indik Baya ..... 103

បញ្ចប់ ១០ ហេហេឆិបិហេឆក្សឆិបិ.....១៧១១

Palet 2 Indik Kulkul ..... 105

បញ្ចប់ ១១ ហេហេឆិបិហេឆក្សឆិបិ.....១៧១២

Palet 3 Indik Wicara ..... 108

បញ្ចប់ ១២ ហេហេឆិបិហេឆក្សឆិបិ.....១៧១៣

Palet 4 Indik Pamidanda ..... 109

ឆាបឆាប

៖ ហេហេឆិបិហេឆក្សឆិបិ

DASAMA SARGAH

: PEWANGUNAN DESA ADAT MIWAH

ហេហេឆិបិហេឆក្សឆិបិ

PEWANGUNAN KAWASAN PERDESAAN DESA

ឆាបឆាប.....១៧១៤

ADAT ..... 116

|                    |   |                                                    |     |
|--------------------|---|----------------------------------------------------|-----|
| ពុហានាសាសនា        | ៖ | បន្ទូននាសាសនា                                      |     |
| EKA DASA SARGAH    | : | PANUNTUNAN LAN                                     |     |
|                    |   | បន្ទូនពុហានាសាសនា                                  |     |
|                    |   | PANUREKSAN, NGUTSAHAYANG MIWAH                     |     |
|                    |   | ពិភពនៃពុហានាសាសនា.....                             | ១៧៧ |
|                    |   | NGERAJEGANG DESA ADAT .....                        | 118 |
|                    |   | បង្កើត ៧ បន្ទូននាសាសនាបន្ទូនពុហានាសាសនា.....       | ១៧៧ |
|                    |   | Palet 1 Panuntunan, Panureksan, lan Ngutsahayang.. | 118 |
|                    |   | បង្កើត ៧ ពិភពនៃ.....                               | ១៧៧ |
|                    |   | Palet 2 Ngerajegang .....                          | 121 |
| ឱពុហានាសាសនា       | ៖ | ពុហានាសាសនាបង្កើតពិភព.....                         | ១៧៧ |
| DWITYA DASA SARGAH | : | NGUWAH NGUWIHIN AWIG-AWIG .....                    | 122 |
| ឱពុហានាសាសនា       | ៖ | បង្កើត.....                                        | ១៧៧ |
| TRITYA DASA SARGAH | : | PAMUPUT .....                                      | 123 |



ဤ သုတေသနဦးစီးဌာနသည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

(2) Sané kamanggehang ngranjing dados kekuwub wawidangan Désa Adat Kuning, ဗဟိုဌာန

manut dresta, luiaré:

ဟူ၍ ပုဂ္ဂလိကတို့သည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

ha. Pupulan karang paumahan sané sinanggeh palemahan Désa Adat;

ဤ သုတေသနဦးစီးဌာနသည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

na. Setra, carik miwah tegal sané wenten ring kakuwub wawidangan Désa Adat

ဤ သုတေသနဦးစီးဌာနသည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

puniki sajabaning palemahan désa adat manggeh ngranjing dados talajakan ဟူ၍

Désa;

ဤ သုတေသနဦးစီးဌာနသည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

ca. Manut trilingganing Désa, kekuwub wewidangan:

ဤ သုတေသနဦးစီးဌာနသည်

1) Utama Mandala

ဤ သုတေသနဦးစီးဌာနသည်

2) Madya Mandala

ဤ သုတေသနဦးစီးဌာနသည်

3) Nista Mandala.

ဤ သုတေသနဦးစီးဌာနသည် ဤသို့ ဆက်လက်လေ့လာဆောင်ရွက်ပါ။

(3) Desa Adat puniki ngawawa wantah 1 (asiki) Banjar Adat inggih punika Banjar ဗဟိုဌာန

Adat Kuning.



ຂໍ້ຕົກລົງ

## SARGAH II

ບົດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

### PAMIKUKUH MIWAH PATITIS DESA ADAT

ບົດບາດທີ ໑

#### Pawos 5

ບົດບາດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

Désa Adat Kuning ngamanggehang pamikukuh :

ທາ. ບາດສະຫຼຸບ

ha. Pancasila;

ຂາ. ກົດໝາຍພຣະພຸດທະບາດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

na. Undang-Undang Dasar Negara Republik Indonesia Tahun 1945;

ສາ. ບາດສະຫຼຸບພຣະພຸດທະບາດ

ca. Panagara Mawa Tata;

ກາ. ສາດສະໜາພຣະພຸດທະບາດ

ra. Sat Acara Agama Hindu;

ຂາ. ບົດບາດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

ka. Tri Hita Karana manut sadara Agama Hindu; lan

ທາ. ບົດບາດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

da. Ilikita utawi uger-uger sané mapaiketan ring Désa Adat.

ບົດບາດທີ ໒

#### Pawos 6

ບົດບາດສະຫຼຸບຄຳສັ່ງຂັດຂຽນພຣະພຸດທະບາດ

Désa Adat Kuning ngamanggehang patitis :

ហា ឱស្យាងហិរ្ទិបុត្រិវ៉ាម៉ាហ្ស៊ាហាពា។

ha. Mikukuhin miwah ngrajegang Sang Hyang Agama;

នា ព្រហ្មាម៉ាហ្មាប្រូហិរ្ទិហាពាហិរ្ទិយាឱស្យាង។

na. Ngutamayang tata prawretining Maagama Hindu manut Dresta;

នា ព្រិវ៉ាស្យាងព្រាហ្មាណាហាហាហាហាហា ព្រាហ្មាណាហិរ្ទិសាហា។

ca. Ngrajegang kasukretan Désa Adat saha pawongannyané sakala lan niskala;

ហា ព្រិវ៉ាហាសាសាហាហិរ្ទិហាហាហា ព្រាហ្មាណាហាហាហាហាហា

ra. Ngrajegang tata sangaskaraning pawongannyané, pamekas sané ngiket  
ហាហាហាហា

pakulawargan;

នា ព្រិវ៉ាស្យាងព្រាហ្មាណាហាហាហាហាហាហាហាហាហាហាហាហាហា

ka. Ngrajegang kasukretan saraja brana druwén Désa, druwén pawongannyané  
នាហិរ្ទិ

sami.

ឆ្នាំទី ៣

SARGAH III

សេចក្តីកាត់បង្គាប់ឱ្យអង្គប្រឹក្សាធម្មនុញ្ញ

AWIG-AWIG, PARAREM MIWAH UGER UGER TIOS DÉSA ADAT

បញ្ជី ៣

Palet 1

ប្រតិបត្តិការប្រតិបត្តិការ

Indik Awig-Awig Désa Adat

បញ្ជី ៧

Pawos 7

៣ ពុទ្ធិសាសនាដែលបានកំណត់ដោយសេចក្តីកាត់បង្គាប់ឱ្យអង្គប្រឹក្សាធម្មនុញ្ញ

- (1) Désa Adat Kuning wenang makarya Awig-Awig Désa Adat Kuning, Kecamatan  
Tanjungsari, Kabupaten Bantul, Provinsi Yogyakarta

Bangli, Kabupatén Bangli, Provinsi Bali.

៤ សេចក្តីកាត់បង្គាប់ឱ្យអង្គប្រឹក្សាធម្មនុញ្ញ

- (2) Awig-Awig Désa Adat Kuning kakaryanin oleh Prajuru Desa Adat kasarengin  
para Sasana Sasana Désa Adat, Kerta Désa Adat, Prajuru Banjar Adat miwah utusan

antuk Sabha Désa Adat, Kerta Désa Adat, Prajuru Banjar Adat miwah utusan  
sane kasinanggeh patut.

៥ សេចក្តីកាត់បង្គាប់ឱ្យអង្គប្រឹក្សាធម្មនុញ្ញ

៦ សេចក្តីកាត់បង្គាប់ឱ្យអង្គប្រឹក្សាធម្មនុញ្ញ

- (3) Awig-Awig sané kasurat patut nginutin uger-uger panyuratan Awig-Awig sané  
kanyarane miwah utusan antuk Sabha Désa Adat, Kerta Désa Adat, Prajuru Banjar Adat miwah utusan

kaembasang Pasamuhan Agung II Majelis Désa Adat Provinsi Bali Tahun 2021



ບູລິ ຫຼາ

Palet 2

ບໍລິສະຫມຸດຊາດພາຍໃນ

Indik Pararem Désa Adat

ບຸກຄົນ ປາ

Pawos 8

໑. ບາງບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

(1) Pararem inggih punika uger-uger utawi kaputusan Paruman Désa Adat Kuning

ທີ່ສະແດງໃຫ້ເຫັນເຖິງບັນດາບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

pinaka pamargin Awig-Awig utawi pidabdab anyar miwah/utawi nyenarang

ບັນດາບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

wicara/*perkara adat* utawi pikobet ring Désa Adat Kuning.

໒. ບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

(2) Désa Adat Kuning wenang nyuratang Pararem, minakadi:

໑. ບາງບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

ha. Pararem Panyacah Awig-Awig, inggih punika Pararem sané kakaryanin tur

ສະແດງໃຫ້ເຫັນເຖິງບັນດາບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

kaanggén ngamargiang Awig-Awig;

໒. ບາງບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

na. Pararem Pangelé, inggih punika Pararem niri utawi nyéjé sané kaanggén

ສະແດງໃຫ້ເຫັນເຖິງບັນດາບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

nabdabin sane durung kawilangin jeroning Awig-Awig; miwah

໓. ບາງບຸກຄົນທີ່ມີສິດທິທຳລາຍພື້ນທີ່ພູມສາດຊາດພາຍໃນ

ca. Pararem Panepas Wicara, inggih punika Pararem sané kakaryanin tur





ឆ្នាំទី ៩

#### SARGAH IV

ឧបករណ៍ប្រើប្រាស់ក្នុងសហគមន៍

### SUKRETA TATA PARAHYANGAN DÉSA ADAT

បញ្ជី ៧

Palet 1

ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

Indik Parahyangan Desa Adat

បញ្ជី ៧

Pawos 10

ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

Pura panyiwian sawidangan Desa Adat Kuning :

១. សហគមន៍ប្រើប្រាស់ក្នុងសហគមន៍

ha. Kahyangan Tiga : Pura Puseh, Bale Agung miwah Pura Dalem;

គ. ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

na. Pura Penataran Padangrata;

ឃ. ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

ca. Pura Prajapati;

ង. ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

ra. Pura Pesiraman

គ. ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

ka. Pura Subak

ឃ. ប្រព័ន្ធប្រើប្រាស់ក្នុងសហគមន៍

da. Pura Pajenengan Satria Tamanbali

ហ្ន៎ បុរាបន្តិធិនិមន្តិទ្រូង្រូងបន្តិ

ta. Pura Panti Ki Mantri Tutuan

បត្រូង ច្បា

Palet 2

បិន្តិធិនិមន្តិទ្រូង្រូងបន្តិ

Indik Kasukretan Parahyangan

បុរាបន្តិ ៧៧

Pawos 11

៧៧ ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

(1) Sané nénten kalugra ngranjing ka Pura luié :

ហ្ន៎ ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

ha. Sang katiba cuntaka, makadi sebel ngraga:

៧៧ ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

1) Sebel kandel, ngraja séwala, salami dérém mabersih;

ច្បា ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

2) Sebel madruwé putra utawi kruron , salami 42 rahina;

ច្បា ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

3) Sebel panganténan, sadérém mabiakala/makalakalan;

៣ ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

4) Sebel sangkaning kalayusekaran/kapademan manut sengker utawi

ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

sampun ngemargiang pasapuh-sapuh.

គា ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

na. Sang panten miwah anak babinjat sadérém maupakara;

ឧបាសាសន្តិធិនិមន្តិទ្រូង្រូងបន្តិ

ca. Makta sahananing sané kasinanggeh ngletehin;







បាញ់ ១

Palet 4

បិណ្ឌ ១

Indik Yadnya

គាបី ៧

Kaping 1

ពុទ្ធិយា ១

Déwa Yadnya

បុប្ផា ៧

Pawos 14

៧ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

(1) Pura Kahyangan Désa lan Pura tiosan sawewidangan Desa Adat Kuning miwah

បុរាណប្បវត្តន៍

pujawalin nyane :

១ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

ha. Pura Puseh lan Pura Bale Agung nepék Buda Manis Tambir

២ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

na. Pura Dalem nepék Anggara Kliwon Tambir;

៣ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

ca. Pura Prajapati nepék Anggara Kliwon Tambir;

៤ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

ra. Pura Pura Penataran Padangrata nepék Anggara Kliwon Medangsia;

៥ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍ បុរាណប្បវត្តន៍

ka. Pura Pasiraman nepék Buda Wage Kelawu;

ហា បុរាណវិទ្យាស្ថានប្រាសាទបាវន្ត្រាស្រីបាវន្ត្រាស្រី

da. Pura Pajenengan Satria Tamanbali, kaempon antuk Dadia Satria Tamanbali  
វិទ្យាស្ថានបាវន្ត្រាស្រីបាវន្ត្រាស្រី

ring Kuning nepék Buda Kliwon Ugu;

ហា បុរាណវិទ្យាស្ថានបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

ta. Pura Subak, kaempon antuk Krama Subak piodalan manut kawentenan ring  
សាវន្ត្រាស្រី

carik;

សា បុរាណវិទ្យាស្ថានបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

sa. Pura Panti Ki Mantri Tutuan, kaempon antuk Krama Panti nepék Buda  
វិទ្យាស្ថានបាវន្ត្រាស្រី

Kliwon Ugu.

ក្នុង ការប្រើប្រាស់ប្រាសាទបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

(2) Kahyangan Désa Adat Kuning kaempon tur kaprebéyanin olih Krama Désa Adat  
វិទ្យាស្ថានបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

Kuning miwah olih-olihan saking pikolih usaha Désa Adat Kuning, minakadi

សាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី បាវន្ត្រាស្រី

LPD, BUPDA, saha dana punia, miwah pikolih tiosan sané kapatutang.

## បទប្បញ្ញត្តិ ៧៩

### Pawos 15

ក្នុង វិទ្យាស្ថានបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

(1) Ring soang-soang Pura Kahyangan Desa Adat Kuning patut keadegang  
បាវន្ត្រាស្រី

Pamangku.

ក្នុង ការប្រើប្រាស់ប្រាសាទបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រីបាវន្ត្រាស្រី

(2) Ngadegang Pamangku manut dudonan:











၁၅။ သံဃာတော်တို့ကလည်းကောင်း၊ သာသနာ့ရေးရာတို့ကလည်းကောင်း

(4) Sang pacang mapodgala utawi madwijati, sadurungné patut ngamolihang  
ပစ္စည်းများကို အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

panugrahan saking Parisada Hindu Dharma Indonesia manut undagan miwah  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

Kantor Kementerian Agama manut undagan, maka cihna pacang mapodgala.  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

Risampun wus katititin, katuréksain sahanan kawéntenan, kaweruhan, miwah  
ပစ္စည်းများကို အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

pawongan nyané tur macihna tan nglémpasin makadi kecap Sastra Dresta, saha  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

kaweruhan manut agama miwah sasana sané pacang kamargiang.

၁၆။ ပြည်သူ့အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

(5) Prajuru Desa Adat manut paletan patut niténin utawi nuréksain munggwing  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

kewéntenan inggihan laksana sang pacang mapodgala, mangda jati tan lémpas  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

ring kecaping Agama Hindu Dresta Bali.

၁၇။ ပြည်သူ့အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

(6) Pradé lempas kecaping agama sakadi inucap ring wiwit (5), Prajuru Désa Adat  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

wenang tan ngararemin padwijatian sakadi inucap wiwit (1).

၁၈။ အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

(7) Risampun puput upacara padwijatian tur sang nabé tapak sampun maicaang  
အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန် အသုံးပြုရန်

parab abhiséka majeng sang Diksita, Prajuru Désa Adat miwah Prajuru Banjar

ආගමානුරූපිකව භික්ෂු භික්ෂිණීන්ගේ ස්වදේශික භාවනා පද්ධතියක් පිහිටුවනු ලබයි.

Adat patut ngwédarang indik abhiséka inucap miwah pamargin sang putus  
භික්ෂු භික්ෂිණීන්ගේ භාවනා පද්ධතියක් පිහිටුවනු ලබයි.

madwijati sajeroning Paruman utawi Pasangkepan manut paletan.

ආ) භික්ෂු භික්ෂිණීන්ගේ භාවනා පද්ධතියක් පිහිටුවනු ලබයි.

(8) Ida Sang Sadaka Dwijati sané kadegang pinaka Guru Loka Palasraya antuk Désa  
ආගමානුරූපිකව:

Adat Kuning, kapatutang:

හ) භාවනා පද්ධතියක් පිහිටුවනු ලබයි.

ha. upacara-upakara padiksan miwah pratiwan Ida riwekas sareng karemba antuk  
භාවනා පද්ධතියක්

Krama Désa Adat;

ඈ) භාවනා පද්ධතියක් පිහිටුවනු ලබයි.

na. pinaka panuntun Krama Désa Adat nganinin tatwa, susila, miwah upacara  
භාවනා පද්ධතියක්

Agama Hindu Dresta Bali;

ඉ) භාවනා පද්ධතියක් පිහිටුවනු ලබයි.

ca. muputang upacara-upakara ring kahyangan utawi upacara-upakara ring  
භාවනා

Krama;

ඊ) භාවනා පද්ධතියක් පිහිටුවනු ලබයි.

ra. nénten muput upacara-upakara sané kantun jeroning wicara.

## ບຸບວມີ ຕຳ

### Pawos 19

ຕຳ ສຸຍມາຊາບລ່າຕາຍໂງ່ບບີຊື່ສູງເບີດຸບາສາເຈໂຕວາວຸຊື່ເລ່

- (1) Krama sané pacang ngamargiang pawintenan utawi Ekajati nyonténg, dalang,  
ທຸມເບີສື່ບາງສາດສາເຈີປຸງກຸດທາລາວາດາຍີ່

ngusadain, patut masadok majeng Prajuru Desa Adat.

ຕຳ ປຸງກຸດສາເຈີບີສູງບີບີໂຕບີສື່ສູງເບີດຸບາສາເຈີບີບາງສາເຈີ

- (2) Prajuru sakadi inucap wiwit (1) wenang niténin, nuréksa, miwah ngupasaksi  
ສາດສາເຈີບີສູງບີບີໂຕບີສື່ສູງເບີດຸບາສາເຈີ

kewéntenan pamargin upakara miwah upacaranya.

ຕຳ ປຸງກຸດສາເຈີບີສູງບີບີໂຕບີສື່ສູງເບີດຸບາສາເຈີ

- (3) Prajuru sakadi inucap wiwit (1) wenang ngawédarang indik tetujon pamargin  
ສຸຍມາຊາບລ່າຕາຍໂງ່ບບີຊື່ສູງເບີດຸບາສາເຈີ

Krama sakadi inucap wiwit (1) rauhing ring wates wewidangannya.

## ສາບີ ຕຳ

### Kaping 3

## ບີໂງ່ພາດ

### Pitra Yadnya

## ບຸບວມີ ຕຳ

### Pawos 20

ຕຳ ສາບາສຸບສາບາບາງສາເຈີບີສູງເບີດຸບາສາເຈີ

- (1) Sahanan upakara pamretékan sang lampus kabawos Pitra Yadnya

ຕຳ ທຸດທາສາເຈີບີໂງ່ພາດ

- (2) Dudonan pamargi Pitra Yadnya :



ហ្ន ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម ខេត្តកំពង់ចាម

ha. Prajuru Desa Adat maritatas pamargin sang kaduhkitan, napike pacang  
ឆាប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

kapendem, makinsan riin utawi lantur kaabenang;

គា ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

na. Prade kapendem, raris kawentenang kulkul manut pawos 78 (3) aksara na,  
ហ្ន ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

antuk Prajuru Desa Adat;

ឆា ហ្ន ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

ca. Panyangran Krama selanturnya :

៧ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

1) Soang-soang krama nedunin patus;

២ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

2) Ngerombo ngaryanin eteh-eteh sawa saha kasarengin antuk krama sane  
ហ្ន ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

rauh mamidara;

៣ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

3) Sami krama nganter ka setra jantos pamendeme puput;

៤ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

4) Tan kengin nglelet langkungan ring 7 (pitung) rahina, tur patut polih  
ហ្ន ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

pagebagan anut paetangan Prajuru Desa Adat;

៥ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

5) Tan kalugra nginepang bangbang.

៦ ប្រាជ្ញាបណ្ឌិតសាលាសិក្សាសាសនាខេត្តកំពង់ចាម

(3) Prade wenten lina, rikala rahina kekeran kapatutang mendem tanpa sadok tur

ຍ່າໂມຊຽນາເບ

mamargi sandya kala.

໔. ບ່າຍໂມຊຽນາຍັງຄົງມີບາດກ້າວຂອງເຈົ້າຊາຍເບ

(4) Pamargin pamendeman utawi pangabenan mangda nganutin sastra Agama lan

ຊຸມຊົນບຸກຄົນທີ່ມີຄວາມສຳຄັນຕໍ່ສັງຄົມ

Dresta lan galah sane nenten dados kemargiang manut Pararem

## ບາບວາລີ ຫຼວງ

### Pawos 22

໑. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

(1) Sane kasinanggeh kacuntakan sekadi ring sor :

໑. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

ha. Cuntaka antuk lina;

໒. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

na. Cuntaka antuk ngraja sewala;

໓. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

ca. Cuntaka antuk ngembasang putra;

໔. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

ra. Cuntaka antuk keruron;

໕. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

ka. Cuntaka antuk pawiwahan;

໖. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

da. Cuntaka antuk gamia gamana;

໗. ມາດຕະການທີ່ຈະຊ່ວຍໃຫ້ເຈົ້າຊາຍເບ

ta. Cuntaka antuk salah timpal;



ກ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ra. Cuntaka keruron, 42 rahina (abulan pitung dina) tur sampun matirta  
ບໍ່ມີກຳມະກຳ

pamerascita;

ຂ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ka. Cuntaka pawiwahan, cuntakanya ngantos sasampune matirta pabiakawonan;

ຄ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

da. Cuntaka gamia gamana, cuntakania ngantos sasampune  
ສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

kapalasang/masapihan tur sampun kawentenang pamrayascita raga,  
ບໍ່ມີກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

pamrayascita Desa Adat utawi Kahyangan Desa;

ເ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

ta. Cuntaka salah timpal, kapatutang ngantos mawidi widana manut Agama  
ບໍ່ມີກຳມະກຳ

Hindu;

ມ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

sa. Cuntaka anak istri mobot nenten kawentenang upakara pabiakawonan,  
ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

cuntakania ngantos kawentenang upakara pabiakawonan;

ບ. ມຸຊຸຊະສະໂມຊະນະກຳມະກຳທຳມະດາທຳມະດາທຳມະດາທຳມະດາ

wa. Cuntaka mamitra ngalang, cuntaka ngantos kawentenang upakara  
ບໍ່ມີກຳມະກຳ

pabiakawonan;

ហ្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

la. Cuntaka ngembas putra nenten kawentenang upakara pawidi widana,  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

cuntakania ngantos wenten sane mameras sang putra, tur sampun  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

kawentenang upakara manut Agama Hindu.

ក្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

(3) Cuntaka kelayu sekaran utawi kapademan :

ហ្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

ha. Kapademan cuntakania :

ក្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

1) Cuntaka Desa rauhing 3 (tigang) rahina ri wusan mendem utawi  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

sasampun polih prayascita (masapuh).

ក្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

2) Kulawargania sajeroning pakarangan ngantos 12 (roras) rahina utawi  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

sampun ngamargiang pasapuh-sapuh.

គ ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

na. Kaaben cuntakania :

ក្ន ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

1) Sang pacang ngamargiang karya Pitra Yadnya cuntakania ngawit saking  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

ngaryaning sanganan ngantos 12 (roras) rahina utawi sampun masapuh-  
ឧត្តរាធិបត្យាប្បវត្តន៍ត្រូវតែប្រកាសឲ្យបាបនាមបិណ្ឌបិណ្ឌ

sapuh sasampun ngamargiang yadnya.

3. ທ່ານ ສິນທິພອນ ສິນທິພອນ

(4) Tan keneng cuntaka luire :

ທ່ານ ສິນທິພອນ

ha. Sang Sulinggih

ສ່ານ ທ່ານ ສິນທິພອນ

na. Pamangku Kahyangan Desa

## ບາງຄຳ ທີ່ 23

### Pawos 23

ທ່ານ ທ່ານ ສິນທິພອນ ສິນທິພອນ

(1) Atiwa - atiwa (pengabenan) kemargiang antuk

ທ່ານ ສິນທິພອນ

ha. Sawa Resi

ສ່ານ ສິນທິພອນ

na. Sawa Prateka

ສ່ານ ສິນທິພອນ

ca. Sawa Geni

ທ່ານ ທ່ານ ສິນທິພອນ ສິນທິພອນ

(2) Panamaya pengabenan wenten 2 (kalih) luire :

ທ່ານ ທ່ານ ສິນທິພອນ ສິນທິພອນ

ha. Ngaben dadakan kadadosang sajeroning 7 (pitung) rahina saking kepademan,

ທ່ານ ທ່ານ ສິນທິພອນ ສິນທິພອນ

tur kemargiang nyawa geni, setios ring sang Maekajati, Dwijati.

ສ່ານ ທ່ານ ສິນທິພອນ ສິນທິພອນ

na. Ngaben ngemasa, nyabran 3 (tigang) warsa tur kamargiang antuk

ທ່ານ ທ່ານ ສິນທິພອນ

ngerombong.

២២ ប្រមុខសាលាធម្មនុញ្ញនៃសាលាដំបូងរាជធានីភ្នំពេញ

(3) Krama Desa Adat Kuning tan kadadosang ngemargiang ngaben ring  
ប្រមុខសាលាធម្មនុញ្ញនៃសាលាដំបូងរាជធានីភ្នំពេញ

krematorium sajawaning sampun pituduh Bandesa Adat maduluran Paruman  
ប្រមុខសាលាធម្មនុញ្ញនៃសាលាដំបូងរាជធានីភ្នំពេញ

Prajuru Desa Adat kasarengin Sabha Desa lan Kerta Desa.

២៣ ឯកសារសម្រាប់ប្រើប្រាស់ក្នុងការងាររបស់អង្គភាព

(4) Sang sapasira pacang metilar utawi ngaranjingang sawa patut satinut ring daging  
បរិក្ខារ

Pararem

២៤ អ្នកកាន់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់

(5) Dudonan pengabenan ngawit saking ngagah (lina), ngeseng, ngantos pengiriman

## បទប្បញ្ញត្តិ ២៥

### Pawos 24

២៥ បទប្បញ្ញត្តិសម្រាប់ការងាររបស់អង្គភាព

(1) Papatusan pangabenan wenten 3 (tigang) pah-pahan luire :

២៥.១ ការងារប្រើប្រាស់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់

ha. Ngaben ngamase manut daging Pararem

២៥.២ ការងារប្រើប្រាស់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់

na. Ngaben dadakan manut daging Pararem

២៥.៣ ការងារប្រើប្រាស់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់

ca. Ngaben Pemangku Desa Adat manut daging Pararem

២៥.៤ ការងារប្រើប្រាស់សិទ្ធិប្រើប្រាស់សិទ្ធិប្រើប្រាស់

(2) Pangingune ring Krama Desa manut abot dangan kawentenan karya manut  
បរិក្ខារ

Pararem

ឆាបី ៩។

Kaping 4

មនុស្សធម៌។

Manusa Yadnya

បុព្វបទ ២៩។

Pawos 25

៣៧ មនុស្សធម៌ត្រូវប្រព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

- (1) Manusa Yadnya inggih punika upacara-upacara dharmaning manusa, ngawit  
ឆាបីបទព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

saking patemoning kama bang lan kama petak sajeroning garba ngantos lampus  
រីករាយ

riwekas

៣៨ បុព្វបទធម៌ត្រូវប្រព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

- (2) Upacara kadi ring ajeng madudonan sakadi ring sor :

៣៩ មនុស្សធម៌ត្រូវប្រព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

ha. Magedong - gedongan;

គា. ឆាបីបទព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

na. Kepus pungsed utawi lepas awon;

ឆា. បុព្វបទធម៌មនុស្សធម៌។

ca. Roras rahina;

៣០ បុព្វបទធម៌មនុស្សធម៌។

ra. Tutug akambuhan (42 rahina);

គា. ឆាបីបទព្រឹត្តិការណ៍បុព្វបទធម៌មនុស្សធម៌។

ka. Tigang Sasih;

៣១ បុព្វបទធម៌មនុស្សធម៌។

da. Pawetuan /otonan/odalan (6 sasih);



ក្ប. ហូបឆាបក្បឆាលរឹមប្រនិប្បិទ្យា

(2) Upacara pabiakala ring sarwa prani luwire :

ហ. រឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យា

ha. Ring sarwa tumuwuh rikala Tumpek Pengatag/Bubuh (Saniscara Kliwon  
បរិវារ)

Wariga)

គ. រឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យា

na. Ring sarwa ingon-ingon rikala Tumpek Andang (Saniscara Kliwon Uye)

ឃ. ហូបឆាបក្បឆាលរឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យា

ca. Upacara pakala-pakalaan manusa manut wiguna kabaos Pabiakala

ក្ប. ហូបឆាបក្បឆាលរឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យា

(3) Upacara Pabiakala ring Pertiwi, Kahyangan lan babhutan kawastanin macaru

ខ. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យាឆាលរឹមប្រនិប្បិទ្យា

(4) Pacaruan inucap ring ajeng nista, madya, utama manut wiguna kadi ring sor:

ហ. ឆាបក្បឆាលរឹមប្រនិប្បិទ្យា

ha. Eka Sata;

គ. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យា

na. Panca Sata;

ឃ. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យា

ca. Panca Sanak;

ង. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យា

ra. Resi Ghana;

គ. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យា

ka. Panca Kelud;

ហ. បង្ហាញឆាបក្បឆាលរឹមប្រនិប្បិទ្យា

da. Balik Sumpah;









៩. បដិបត្តិឧបាយិក្សាវិទ្យាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

(4) Pamipilan Krama Tamiu ring Désa Adat tiosan ring Bali sakadi inucap ring  
បដិបត្តិឧបាយិក្សាវិទ្យាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

wiwit (2) aksara na, patut kacihnayang antuk ilikita pineges saking Prajuru Désa  
សាសនាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

Adat genah dané mipil tur kaatur-uningayang majeng Bandésa Désa Adat  
ឆ្មារី

Kuning.

១. ឆ្មារីពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

(5) Krama Désa Adat Kuning sakadi inucap ring wiwit (2) aksara ha, kawenangang  
ក្បួនច្បាប់បដិបត្តិឧបាយិក្សាវិទ្យាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

nguwubang utawi ngerobang pakulawargannya.

២. ឆ្មារីពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

(6) Krama Désa Adat sané ngraksa Tamiu patut atur supéksa ring Kelian Banjar  
សាសនាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

Adat tur nabdabin Tamiu inucap mangda tan lémpas ring Awig-Awig, Pararem,  
បដិបត្តិឧបាយិក្សាវិទ្យាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

miwah uger-uger tiosan sané kamanggehang ring Désa Adat Kuning.

៣. ឆ្មារីពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

(7) Tamiu sané piwal utawi tiwal ring Awig-Awig, Pararem, miwah uger-uger Désa  
សាសនាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

Adat Kuning sakadi inucap ring wiwit (6) kategenang olih Krama Désa Adat  
សាសនាពុទ្ធសាសនាធម្មបទប្រាសាទសិរីសោយន្តរាជ

sané ngraksa Tamiu inucap

## ບຸກຄົນ ຫຼ້າ

### Pawos 29

ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ

Krama Desa Adat wenten 6 (enem) soroh :

ບາ. ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ

ha. Krama Ngarep, kulawarga sane malarapan wed utawi pangarawuh saking

ບັນດາເຜົ່າ ພາກພື້ນ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

warga Desa siosan saha ajeg pawiwahania, Krama puniki matetegenan

ບຸກຄົນ ສະພາແຫ່ງຊາດ

puluk/mamungkul

ຂາ. ສູນກາງພັກ ສະພາແຫ່ງຊາດ

na. Krama Tan Ngarep luwire :

ທາ. ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

1) Krama Bale Angkep sinalih tunggil kulawarga sane sasampun alaki rabi

ສະພາບັນດາເຜົ່າ ພາກພື້ນ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

saha kerobpundulang olih sinalih tunggil Krama Pangarep.

ທຸ. ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

2) Krama Panyade, inggih punika krama sane sampun megat ayah

ສະພາບັນດາເຜົ່າ ພາກພື້ນ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

kagentos antuk ahli warisnia.

ທູ. ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

3) Krama Penyundul, inggih punika sane ngentos ayah Krama Ngarep

ບຸກຄົນ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

wiadin Tan Ngarep tur sane kadadosang sekaa truna

ຂາ. ສູນກາງພັກ ສະພາແຫ່ງຊາດ ສະພາບັນດາເຜົ່າ ສູນກາງພັກ ສະພາແຫ່ງຊາດ

ca. Krama Balu, inggih punika kulawarga ngarep, utawi tan ngarep silih



ហ្ន ឆាត្រីតាពុយវ៉ាតាតាទៀតនិប្បិទតាតោឆាឆ្នួន

ha. Sangkaning ngamong Karang Desa tur jenek ring Desa Adat Kuning;

គ ឆ ឈបិបិឈាបិបិឈាត

na. Mawiwit pawiwahan;

ឆ ឆ ឆាត្រីតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

ca. Sangkaning nyepih (numbas/waris, ngidih lan sapenunggalannya) karang,

ឆាតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

tegal, utawi carik AYDS kapatutang dados Krama Ngarep Desa Adat;

ហ ឆ ឆាត្រីតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

ra. Sangkaning pinunas ngeraga utawi sangkaning jenek mapaumahan tampek

ឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

wawidangan Desa Adat Kuning saha kacumponin olih Krama miwah

ប្រាជ្ញាធរឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

Prajuru, kangkat ngeranjing makrama.

ក្ន ឆ ឆាត្រីតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

(2) Panamaya tedun makrama Desa mawiwit manut Pararem.

## បុប្ផា ក្នុង

### Pawos 31

ឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

Tategenan miwah swadarma Krama Desa Adat luwire :

ហ ឆ ឆាត្រីតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

ha. Krama Ngarep, keni urunan miwah ayahan mamungkul mapiteges ayah

តាបិទុឆ្នួន

nyumek;

គ ឆ ឆាត្រីតាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួនឆាបិទុឆ្នួន

na. Krama Bale Angkep keni ayah miwah urunan manut Pararem;

ឆ. គ្រូមហេស្វរណ៍និមន្តឱ្យប្រាសាទបុរាណសិលាសិលា

ca. Krama Tapukan, keni urunan mamungkul sakewanten kaluputang saking  
ហេតុហេតុនាម

ayah-ayahan;

៣. ហេតុអ្វីបានជាប្រាសាទបុរាណសិលាសិលា

ra. Daha Truna keni patedunan manut pinunas Desa;

ឆ. គ្រូមហេស្វរណ៍និមន្តឱ្យប្រាសាទបុរាណសិលាសិលា

ka. Krama Balu keni ayah manut balunya, nanging peson-peson pedagingan  
ហេតុនាម

patch.

ង. ប្រាសាទបុរាណសិលាសិលាបុរាណសិលាសិលា

da. Prade rikalaning ngayah wenten sinalih tunggil krama matilar sadereng  
ប្រាសាទបុរាណសិលាសិលាបុរាណសិលាសិលា

puput karya tan pasadok ring Prajuru, wenang krama inucap keni pamidanda  
ហេតុអ្វីបានជាប្រាសាទបុរាណសិលាសិលា

tajek laba utawi ular-ulir.

## បុរាណសិលា

### Pawos 32

គ្រូមហេស្វរណ៍និមន្តឱ្យប្រាសាទបុរាណសិលាសិលា

Krama Desa Adat kadadosang :

ហ. ឧបាសាទបុរាណសិលាសិលា

ha. Mapuankid utawi tan tedun luwire :

៧. រីតកាលស្រាវជ្រាវ

1) Ritatkala sungkan.

៨. មាតិកាស្រាវជ្រាវ

2) Matepetin anak sungkan rahat.

2) ຍາດຖຸບຣົກພາຍສີຂາວ

3) Maduwe kelayusekaran

3) ມີເດິກຊຽງຊຽງກຸກຸດ

4) Sedek wenten ring dura Desa

4) ຍາດຖຸບຣົກພາຍສີຂາວ

5) Maduwe pakaryan agama

3) ກວດຍາມເດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

na. Nyada mapiteges wusan ngayah antuk pinunas ngeraga risampun mayusa 70  
ບໍ່ມີເດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

(pitung dasa) warsa munggah setios ring Pamangku Kahyangan Desa;

3) ຖຸກຖຸກບາດກີ້ເດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

ca. Mopog, ngetut ayah saha papeson antuk brana manut Pararem, majeng ring  
ຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

Krama Desa sane magenah ring tiosan Desa;

3) ບາດກີ້ເດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

ra. Panyeledihi Nyada, wiadin nyuksukin ayah, risampun mayusa 17 (pitulas)  
ບໍ່ມີ

warsa.

## ບາດກີ້ ຫຼັກ

### Pawos 33

3) ຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

(1) Swadharmaning Krama Désa Adat, luwiré:

3) ມີເດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

ha. satinut ring sadaging Awig-Awig, Pararem, Pasuara, miwah geguwat-  
ດິກຊຽງຊຽງກຸກຸດພາຍສີຂາວພາຍສີຂາວ

geguwat Désa Adat sekala niskala;





ca. បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

ca. Tan polih pasayuban sajeroning ala ayu;

ca. បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

ra. Prade sangkaning rahayu, polih lekita bukti patilar saking Prajuru Desa  
ឆោតាឆោតា

Adat.

ca. បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

(3) Prade sang wusan makrama pecak, ayat makrama malih kangkat yening sampun  
ឆោតាឆោតាឆោតាឆោតាឆោតា

kacumponin antuk Krama Desa Adat.

បាត់បង់ ២១

Palet 2

បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

Indik Manggalaning Desa Adat

បាត់បង់ ២១

Pawos 35

បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

Manggalaning Desa Adat Kuning inggih punika :

ca. បាត់បង់បង្គោលបង្គោលបង្គោលបង្គោលបង្គោល

ha. Prajuru Desa Adat;

ca. ឆោតាឆោតា

na. Sabha Desa;

ca. ឆោតាឆោតាឆោតា

ca. Kerta Desa; miwah

၁၈။ ပြက္ခက္ကွဲလွဲသောမူဝါဒ

ra. Prajuru Banjar Adat.

အပိုင်း ၁၈

Kaping 1

ပြက္ခက္ကွဲလွဲသောမူဝါဒ

Prajuru Desa Adat

ပုဂ္ဂိုလ် ၃၆

Pawos 36

၁၉။ ပြက္ခက္ကွဲလွဲသောမူဝါဒအား အသိပညာပေးရန် ပုဂ္ဂိုလ် ၃၆ နှင့် ပုဂ္ဂိုလ် ၃၆

- (1) Prajuru Désa Adat Kuning sakadi inucap sajeroning Pawos 35 aksara ha, inggih ပုဂ္ဂိုလ်

punika:

၁။ ပုဂ္ဂိုလ် ၃၆

ha. Bandésa Adat;

၂။ ပုဂ္ဂိုလ် ၃၆

na. Patajuh Bandésa Adat;

၃။ ပုဂ္ဂိုလ် ၃၆

ca. Panyarikan/Juru Tulis;

၄။ ပုဂ္ဂိုလ် ၃၆

ra. Patengen/Juru Raksa.

၂၀။ ပြက္ခက္ကွဲလွဲသောမူဝါဒအား အသိပညာပေးရန် ပုဂ္ဂိုလ် ၃၆ နှင့် ပုဂ္ဂိုလ် ၃၆

- (2) Prajuru Désa Adat Kuning sakadi inucap ring wiwit (1) makatah soang-soang ပုဂ္ဂိုလ်

adiri.

໒. ຫຼັກການພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

- (3) Bandésa Adat sakadi inucap ring wiwit (1) aksara ha inggih punika Krama sané  
ສາມາດເປັນສະມາຊິກຂອງກຸ່ມຊຸມຊົນທີ່ມີຊື່ສະຖາຍັນ

kaadegang pinaka pamucuking pakraman tur kasungkemin oleh Krama Désa  
ພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

Adat sané kamargiang sajeroning Paruman Désa Adat.

໓. ບາງກຸ່ມພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

- (4) Patajuh Bandésa Adat, Panyarikan/Juru Tulis, miwah Patengen utawi Juru Raksa  
ສາມາດເປັນສະມາຊິກຂອງກຸ່ມຊຸມຊົນທີ່ມີຊື່ສະຖາຍັນ

sakadi inucap ring wiwit (1) aksara na, aksara ca, miwah aksara ra kasudi oleh  
ຫຼັກການພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

Bandésa Adat, kadharma-tatimbangang majeng Sabha Désa tur kasumanggemin  
ສາມາດເປັນສະມາຊິກຂອງກຸ່ມຊຸມຊົນທີ່ມີຊື່ສະຖາຍັນ

sajeroning Paruman Désa Adat.

໔. ບາງກຸ່ມພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

- (5) Tata-titining ngadegang Bandésa Adat miwah Prajuru Désa Adat kadasarin antuk  
ບາງກຸ່ມພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

Pararem Panuntun Ngadegang Bandésa Adat miwah Prajuru Désa Adat Kuning.

໕. ບາງກຸ່ມພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

- (6) Prajuru Désa Adat ngamargiang swadharma sareng-sareng mlarapan gilik-  
ສາມາດເປັນສະມາຊິກຂອງກຸ່ມຊຸມຊົນທີ່ມີຊື່ສະຖາຍັນ

saguluk, parasparo, salunglung sabayantaka, sarpana ya.

໖. ຫຼັກການພັດທະນາເມືອງສະໄໝໃໝ່ ໃນເຂດພື້ນທີ່ປະເມີນ

- (7) Bandésa Adat wenang nyudi *staf administrasi umum* miwah *administrasi*  
ສາມາດເປັນສະມາຊິກຂອງກຸ່ມຊຸມຊົນທີ່ມີຊື່ສະຖາຍັນ

*keuangan* manut pabuat.

## ບາງບາລີ ຫຼ້າ

### Pawos 37

ຕົວບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

Geguwat dados Bandésa Adat miwah Prajuru Désa Adat wyadin Kelian Banjar Adat,  
ບາງບາລີ

luwiré:

ບາງ ທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

ha. Bandesa Adat mawiwit saking Krama Adat Jangkep;

ຂາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

na. Patajuh, Panyarikan lan Patengen mawiwit saking Krama Adat Jangkep;

ຂາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

ca. Kaadegang tur kasumanggemin sajeroning Paruman Désa Adat nyabran 5  
ບາງບາລີ

(limang) warsa;

ກາງ ບາງບາລີທາງດ້ານພາສາບາງບາລີ

ra. Dados neren ping kalih;

ຂາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

ka. Sanistané *tamat* SMA utawi saundagan;

ຂາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

da. Sanistané mayusa 35 (sasur) warsa;

ບາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

ta. Sadurung ngamargiang swadharma kaprajuruan patut majaya-jaya ring Pura  
ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

Bale Agung tur kapikukuhang manut genah sané kacumawis;

ຂາງ ບາງບາລີທາງດ້ານພາສາບາງບາລີທາງດ້ານພາສາບາງບາລີ

sa. Matur piuning ring Pura Kahyangan Tiga Désa Adat Kuning kasarengin



හැ. ඉතොත්ථුඛාමහානිච්ඡාදිතොප්පාදිතොප්පාදිතො

ta. Nyobyahang sahananing pamargin pakraman ring Paruman utawi  
හමුදාපතිවරයාගේ නිවහන

Pasangkepan manut paletan; miwah

ක. විශේෂයෙන්ම පාලකයන්ගේ නිවහන

sa. Pinaka duta Désa Adat Kuning utawi Banjar Adat Kuning sajeroning  
ඉන්දුනීසියාවේ ප්‍රධාන නිලධාරියාගේ නිවහන

ngwéntenang bebaos ring sapisira ugi manut pabuat.

## පදනම් ක්‍රියා

### Pawos 39

කවිවිච්ඡාදන ප්‍රජාපතිවරයාගේ නිවහන

Kawiwewenangan Prajuru Désa Adat, luwiré:

හැ. ඉන්දුනීසියාවේ ප්‍රජාපතිවරයාගේ නිවහන

ha. Ngukuhang pangrencana sané kadabdabin olih Labda Pacingkreman Désa  
ලබ්දා පාසිංක්‍රෙමන් ධේසා

(LPD) miwah Baga Usaha Padruwén Désa Adat (BUPDA);

ක. ඉන්දුනීසියාවේ ප්‍රජාපතිවරයාගේ නිවහන

na. Ngukuhang *Rancangan Anggaran Pendapatan dan Belanja* Désa Adat  
ලබ්දා පාසිංක්‍රෙමන් ධේසා

(RAPBDA) dados *Anggaran Pendapatan dan Belanja* Désa Adat (APBDA)  
ප්‍රජාපතිවරයාගේ නිවහන

satunggil awarsa;

ක. ප්‍රජාපතිවරයාගේ නිවහන

ca. Ngawigunayang padruwén Désa Adat Kuning sajeroning ngamargiang  
ප්‍රජාපතිවරයාගේ නිවහන

swadharma kaprajuruan;

၁၈။ တစ်ခါတစ်ရံ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

ra. Ngadegang miwah ngrarianang Panuréksa (Pengawas) saha Pangoreg  
ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို အသုံးပြုမှုအရ  
(Pengurus) LPD, BUPDA, Pacalang risampuné kacumponin oleh Sabha  
ရင်းနှီးမြှုပ်နှံမှု

Désa;

၁၉။ တစ်ခါတစ်ရံ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

ka. Ngamargiang saseleh miwah ngénterang sahananing Parikrama Désa Adat;

၂၀။ နယ်လွှာအလိုက် အသုံးပြုမှုများကို အသုံးပြုမှုအရ

da. Nibakang sahanan pamidanda manut pamutus Paruman Désa Adat;

၂၁။ တစ်ခါတစ်ရံ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

ta. Ngangganin Désa Adat Kuning sajeroning midabdabin parilaksana hukum;  
ယဉ်ကျေးမှု

miwah

၂၂။ တစ်ခါတစ်ရံ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

sa. Ngamargiang kawenangan siosan manut Awig-Awig, Pararem, Dresta,  
ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

Pasumanggeman, miwah Kaputusan Désa Adat.

### ပုဒ်မ ၄၀

#### Pawos 40

၂၃။ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

(1) Wewanengan maka miwah sengker masa ayahan dados Bandésa Adat miwah  
ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

Prajuru Désa Adat utawi Kelian Banjar Adat, luwiré:

၂၄။ တစ်ခါတစ်ရံ ယဉ်ကျေးမှုအရ နယ်လွှာအလိုက် အသုံးပြုမှုများကို

ha. ngawit saking kapikukuhang utawi majaya-jaya;

គ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

na. masa ayahan mawaneng 5 (limang) warsa ngawit Purnama Kapitu ngantos  
ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

malih 5 (limang) warsa Purnama Kapitu;

ឃ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

ca. risampun 2 (kalih) sasih pacang tugtug sengker puput masa ayahan, patut  
គេប្រើប្រាស់ពាក្យនេះ

kamargiang pangadegan antuk Pararem Panuntun Ngadegang Bandésa Adat  
ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

miwah Prajuru Désa Adat Kuning.

ច. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

(2) Prajuru Désa Adat utawi Prajuru Banjar Adat sané wawu mararian saking masa  
ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

ayahan ka pertama, dados kasudi nglanturang masa ayahan malih apisan.

ឆ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

(3) Bandésa Adat miwah Prajuru Désa Adat kagentosin sangkaning:

ហ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

ha. lampus utawi séda;

គ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

na. tan prasida ngamargiang swadharman Prajuru neren masuwé 6 (enem) sasih;

ឃ. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

ca. pinunas ngraga tur sampun kalugra olih Krama Désa Adat sajeroning  
ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

Paruman Désa Adat.

ង. ឧទាហរណ៍នៃការប្រើប្រាស់ពាក្យនេះ

ra. sampun panumaya tutug sengker puput masa ayahan; miwah/utawi

ສາ. ສິນບິດຂອງທ່ານນີ້

ka. keni pamidanda konorayang.

໔. ບົດບັນຍັດຂອງທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

(4) Pagentosan Prajuru Désa Adat patut kararemin oleh Krama sajerning Paruman

ທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

Désa Adat tur kawéntenang pangilikita sané kasaksiang oleh Prajuru sané  
ສາບຍ່າງ

kapatutang.

໕. ທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

(5) Bandésa Adat utawi Prajuru Désa Adat sané ngentosin mawaneng ngantos masa

ທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

ayahan Bandésa miwah Prajuru sané madeg sakadi inucap ring angka (1) puput.

## ບົດບັນຍັດ ໔໑

### Pawos 41

ບົດບັນຍັດຂອງທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

Petias utawi olih-olihan Prajuru Desa luire :

ທ. ບົດບັນຍັດຂອງທ່ານນີ້

ha. Luput rerampen (peson-peson);

ສ. ທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

na. Polih petias (pengolem);

ສ. ບົດບັນຍັດຂອງທ່ານນີ້ເປັນບົດບັນຍັດຂອງທ່ານນີ້

ca. Petias siosan manut *peraturan pemerintah*.





2) Ngrencanaang pawangunan ring Désa Adat;

3) Ngrencanaang APBD; miwah

4) Ngamargiang pawangunan Désa Adat.

ca. Wawanengan Sabha Désa ingkup ring wawanengan masa ayahan Bandésa

Adat miwah Prajuru Désa Adat

Kaping 3

Kerta Désa

Pawos 44

(1) Kerta Désa kasudi olih Prajuru Désa Adat.

(2) Angga Kerta Désa sakadi inucap ring wiwit (1) makatah pinih kirang 7 (pitung)

diri.

(3) Kerta Désa mawiwit saking Prajuru Désa Adat, Krama sané madruwé kawiklanan





ໝົດ ໑

Kaping 4

ປຸງງາທາງຊຸດພາຍໃນ

Prajuru Banjar Adat

ບາບວາມີ ໑໗

Pawos 47

໑. ປຸງງາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງ

- (1) Prajuru Banjar Adat Kuning inggih punika Kelian Banjar Adat Kuning ingkup  
ກິດຈະກຳຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງ

ring wawanengan masa ayahan Bandésa Adat miwah Prajuru Désa Adat.

໒. ຕາມທີ່ປຸງງາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງ

- (2) Ngadegang Prajuru Banjar Adat mangda mlarapan gilik-saguluk, paras-paros, tur  
ບາງຄັ້ງຈະມີພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງ

adung manut patitis pangadegan Prajuru.

໓. ພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງຂອງພົນລາທາງຊຸດພາຍໃນທີ່ມີຊື່ສຽງ

- (3) Kelian Banjar Adat Kuning kaamong ngrangkep olih Patajuh Desa Adat Kuning.

ບາງຢາງ ຫຼ້າ

Palet 3

ບົດຄຳສອນພາສາມື້ນຳພາ

Indik Lembaga Pengambil Keputusan

ສາມ ຫຼ້າ

Kaping 1

ບາງຢາງຊາວບ້ານ

Paruman Desa Adat

ບາງຢາງ ສາມ

Pawos 48

ຫຼ້າ ບາງຢາງຊາວບ້ານສາມພາກ

(1) Paruman Desa Adat Kuning luwire :

ບາງ ບາງຢາງຊາວບ້ານສາມພາກ

ha. Paruman Desa Adat kawentenang :

ຫຼ້າ ການຊຸກຍູ້ການສ້າງສາບ້ານຊາວບ້ານສາມພາກ

1) Nyabran ngesasih, maka cihna tan paarah-arrah duaning sampun tetep  
ບາງຢາງຊາວບ້ານສາມພາກ

panemaya ring rahina Redite Keliwon.

ຫຼ້າ ສາມພາກຊາວບ້ານສາມພາກ

2) Napkala (patgata kala) maka jalaran arah-arrah manut tatujon.

ສາງ ສາມພາກຊາວບ້ານສາມພາກ

na. Sangkepan Prajuru Desa Adat, kawentenang manut kawigunan.

ສາງ ສາມພາກຊາວບ້ານສາມພາກ

ca. Sangkepan Sekaa sekaa kawentenang manut tatujon.

ຫຼ້າ ບາງຢາງຊາວບ້ານສາມພາກ

(2) Paruman Desa madudonan sekadi ring sor :

ហ្ន៎ ប្រសិទ្ធភាពយន្តការនៃការងារសង្គមក្នុងតំបន់សង្គមក្រីក្រ

ha. Prasida lumaksana ri sampun katedunin antuk sang patut ngamiletin  
និងការងារនៃការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

sekirang-kirangnia aparo langkung asiki kamanggala antuk tatengeran kulkul  
និងបុគ្គលិកសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

miwah mabusana adat, saha tan kalugra makta gegawang sakaluwir, tan  
និងបុគ្គលិកសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

maren ngarcana ring Ida Bhagawan Panyarikan maka sarana Widhi Widana  
និង

cane;

គ្ន៎ ប្រសិទ្ធភាពយន្តការនៃការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

na. Tan kalugra ngawetuang suara ghoru utawi byuta, yan wenten asapunika  
និងបុគ្គលិកសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

keni pamidanda beya pacamil kadi dandaning nguman-uman ring shaba;

ឆ្ន៎ ប្រសិទ្ធភាពយន្តការនៃការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

ca. Pamutus babaos beriuk sapanggul (ingkup) punika kamanggehang.

៣៧ ប្រសិទ្ធភាពយន្តការនៃការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

(3) Prade daging Paruman tan kacumponin mangda Prajuru Desa Adat ngilikang  
ការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

babaos, saha putusannia mangde kararemang antuk Krama Desa malih prade tan  
ប្រសិទ្ធភាពយន្តការនៃការងារសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

prasida kasungkemin jantos ping 3 (tiga), Prajuru Desa Adat wenang nunas baos  
និងបុគ្គលិកសង្គមក្រីក្រសម្រាប់សង្គមក្រីក្រ

ring Sabha Desa lan Kerta Desa manut undagan luwire : kamanggeh paingkupan

ប្រជុំប្រតិភូសហគមន៍ឃុំឃ្លាតឆ្នាំ២០២២

Prajuru, ngraris panguntat Paruman Desa Adat.

### បញ្ជីឈ្មោះ

#### Pawos 49

៧១ ឈ្មោះសហគមន៍ឃុំឃ្លាតឆ្នាំ២០២២

(1) Sajeroning Paruman Desa Adat, Bandesa Adat patut nyobiahang pamargin  
ឃុំឃ្លាតឆ្នាំ២០២២

ngenterang Desa pamekas nganinin indik :

៧២ ឃុំឃ្លាតឆ្នាំ២០២២

ha. Munjuk lungsuring Desa Adat saha ayah-ayah, sulur artha berana druwen  
ឃុំឃ្លាត

Desa

៧៣ ឃុំឃ្លាតឆ្នាំ២០២២

na. Pangrencana Prajuru nganinin usaha Desa kapungkur

៧៤ ឃុំឃ្លាតឆ្នាំ២០២២

(2) Pamutus Paruman Desa Adat sinanggeh Pararem maka pamitegep pamargin  
ឃុំឃ្លាតឆ្នាំ២០២២

Awig-Awig.

ឆបី ២  
Kaping 2  
ឆបីប្រជុំរដ្ឋបាលធម្មនុញ្ញ  
Sangkepan Prajuru Desa Adat

បញ្ចប់ ១០

Pawos 50

៣១ ឆបីប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញ

(1) Sangkepan Prajuru Desa Adat kawenang ngerincikan usaha Desa Adat  
ឆបីប្រជុំ

kapungkur.

៣២ ឆបីប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញ

(2) Sangkepan Prajuru Desa Adat tan kawenang ngamedalang tategenan ring  
ឆបីប្រជុំ

Krama

៣៣ ប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញ

(3) Pamutus Sangkepan Prajuru Desa Adat ngawetuang paswara, maka pidaging  
ប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញ

pituduh sang ngawiwenang utawi gonekang pecak Pararem Krama Desa.

បញ្ចប់ ១១  
Palet 4  
ឆបីប្រជុំរដ្ឋបាលធម្មនុញ្ញ  
Indik Lembaga Adat

បញ្ចប់ ១២

Pawos 51

៣៤ ប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញប្រជុំរដ្ឋបាលធម្មនុញ្ញ

(1) Désa Adat Kuning madruwé makudang-kudang Paiketan, minakadi:

හෑ බහිඤ්ඤාපායානං

ha. Paiketan Pamangku;

කෑ බහිඤ්ඤාපායානං

na. Paiketan Sarati;

කෑ භව්‍යවස්ථාපිතාදි

ca. Yowana Desa Adat;

හෑ බහිඤ්ඤාපායානං

ra. Paiketan Krama Wredha;

කෑ පකාමං

ka. Pacalang;

කෑ බහිඤ්ඤාපායානං

da. Paiketan Krama Istri;

හෑ පසුපායානං

ta. Pasraman; miwah

කෑ මිහා

sa. Sekaa

හෑ බහිඤ්ඤාපායානං කෑ බහිඤ්ඤාපායානං ප්‍රථමාං ප්‍රථමාං ප්‍රථමාං ප්‍රථමාං

(2) Paiketan Pamangku sakadi inucap ring wiwit (1) aksara ha, inggih punika

භව්‍යවස්ථාපිතාදි කෑ බහිඤ්ඤාපායානං

pupulan Krama sané sampun katambyakan pinaka Pamangku, tur para angga

පහසුකම්

patut maswadharma:

හෑ කුකුඤ්ඤාපායානං

ha. kukuh ngamargiang dharma kapamangkuan;

කෑ කුකුඤ්ඤාපායානං කෑ කුකුඤ්ඤාපායානං

na. nincapang kaweruhan miwah kawagedan indik kapamangkuan; tur

ឆ. ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

ca. mautsaha manados panuntun pamargin agama miwah prasida manados  
ហេតុអ្វីបានជា

tetuladan.

ក. បង្ហាញឲ្យឃើញពីការងារដែលបានប្រើប្រាស់នៅក្នុងការងារស្រាវជ្រាវ

(3) Paiketan Sarati sakadi inucap ring wiwit (1) aksara na, inggih punika pupulan

ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

Krama sané sampun madruwé kaweruhan miwah kawagedan indik wewantenan  
ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

tur sampun mawinten kaseratian, saha para anggané patut maswadharma:

ហ. ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

ha. ngukuhang wangun miwah pamargin wewantenan manut Sastra Dresta  
ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

kaadungang sareng Dresta siosan;

គ. ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

na. mautsaha pinaka panuntun satunggil parikrama ngamargiang upakara upacara  
ឈម្រាបហេតុអ្វីបានជា

manut pabuat.

ឧ. ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

(4) Yowana Desa Adat Kuning sakadi inucap ring wiwit (1) aksara ca, sampun

ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

mayusa 13 (telulas) warsa utawi sampun ngranjing ring SMP Kelas 1/Kelas 7

ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

ngantos mayusa 30 (tigang dasa) warsa, tur durung marabian.

ឡ. ឈម្រាបហេតុអ្វីបានជាគ្រូស្រាវជ្រាវយើងប្រើប្រាស់ឈម្រាបហេតុអ្វី

(5) Yowana Désa Adat Kuning sakadi inucap ring wiwit (4) mawasta Santhi Yowana

៤. បរិវាណៈត្រូវបានដកចេញពីប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

(6) Paiketan Werdha sakadi inucap ring wiwit (1) aksara ra, inggih punika pupulan  
គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

Krama sané sampun mayusa 70 (pitung dasa) warsa utawi langkung sané  
គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

kaaturin galah miwah genah nyagra kasegerogerannyané tur kaanggén genah  
គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

nunas piteket.

៥. បរិវាណៈត្រូវបានដកចេញពីប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

(7) Pacalang sakadi inucap ring wiwit (1) aksara ka, inggih punika pupulan Krama  
និស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

sané kaaturin swadharma widang kasutreptian miwah kasukretan nganinin  
ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

wewidangan Désa Adat rauh sadagingnyané.

៦. បរិវាណៈត្រូវបានដកចេញពីប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

(8) Pacalang sakadi inucap ring wiwit (7) patut:

៧. គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

ha. kaadegang tur kararianang olih Bandésa Adat madasar antuk kaputusan  
ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

Paruman Désa Adat;

៨. គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

na. ngamargiang masa ayahan pateh ring masa ayahan Bandésa Adat miwah  
ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍ប្រព័ន្ធប្រព្រឹត្តិការណ៍

Prajuru Désa Adat;

៩. គ្រូបនិស្សិតនៃសាលាបឋមវិទ្យាល័យប្រាសាទប្រាសាទប្រាសាទប្រាសាទ

ca. maswadharma nganutin tuntunan Sasana Pacalang sané kamedalang olih





ສາກົນໂຮງງາມສາກົນບິດສາກົນຍິບຊາບິບສິນບາຍາຊຽງບິບສິນບາຍາຊຽງບິດທາມາ

Saksi, Bhuta Saksi, Widi Saksi, miwah kailikitaang manut ilikita Guru Wisésa.

໘. ບິດທາມາບິບທາຊຽງບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

(2) Pidabdab pawiwahan ring Désa Adat Kuning ngamanggehang kapurusan, inggih  
ບຸກຄົນສາກົນທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

punika sang rumaga purusa sané ngalap rabi tur kapaumahang ring sang  
ສາກົນທາມາ

kapurusa.

໙. ທາມາບິບທາມາ:

(3) Rupa pawiwahan:

ທາມາ ບິບທາມາຊຽງບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

ha. Pawiwahan Lumrah, inggih punika pawiwahan sang lanang rumaga purusa;

ສາມາ ບິບທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

na. Pawiwahan Nyentana/Nyeburin, inggih punika pawiwahan sang istri rumaga  
ບຸກຄົນທາມາ

purusa.

໑໐. ບິດທາມາບິບທາມາ:

(4) Paridabdab pawiwahan:

ທາມາ ບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

ha. Papadikan, inggih punika sang kulawarga purusa madharmaswaka majeng  
ສາກົນທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

sang kulawarga pradana, antuk pamargi:

໑. ທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

1) Nyedek: sang pacang mawiwaha kapurusa kasarengin guru rupakannyané  
ຍາກົນທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາບິດທາມາ

matemu wirasa majeng sang pacang mawiwaha kapradana kasarengin



ຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

mawiwaha masadu ajeng majeng guru rupaka sang kapradana sané  
ສາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

karampih olih manggala Désa Dinas kapradana. Rikala puniki  
ສາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

kamargiang adung babawosan pamargi salanturnyané.

໒) ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

2) Maplaku: pasametonan sang kapurusa matemu wirasa majeng  
ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

pasametonan sang kapradana ngindikang pamargin pawiwahan.

໓) ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

3) Maupasaksi: sang mawiwaha sané karampih olih pasametonan sang  
ສາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

kapurusa tur kanodya manggala Adat miwah Dinas matemu wirasa  
ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

majeng pasemetonan miwah manggala Adat tur Dinas pasametonan  
ສາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

kapradana.

໔) ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

4) Krama kapurusa pradé ngambil ka pradana sios agama, pamargin  
ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

pawiwahan kaanutang manut kawéntenan. Sang pradana patut pinih riin  
ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

masuda-wadani mlarapan manah ngraga tur kaupasaksi olih Prajuru Adat  
ຍາຍາຍົບບາຍມາຍາວໄດ້ຍາວໄດ້ກຸງກຸງບາຍມາຍາວໄດ້

miwah Dinas purusa.



ບາງໝູ່ບາງບາງພໍ່ມາເຮັດສູງຖະໜາຍເຖິງກົນຕາພາຍຕູກຸບາບໍ່ຮຸນຮຸນ

patut ngutsahayang atur supéksa majeng Guru Wisésa mangda polih pamargi

ທາງເຂົ້າສູ່ບາງເຮືອນສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

nganutin geguwat majanten sasulur pratisentanipun kawekasan.

໘. ປຸກທາງເຂົ້າສູ່ເຮືອນສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

(3) Pradé nénten nginutin pamargi pawiwahan sapatutné sakadi inucap ring wiwit

ເຮົາຝ່າຍບິບາທາຍທາຍບໍ່ຮູ້ສຶກບາດ້ວຍເຮົາກວາດ້ວຍທາຍທາຍ

(1), sang mawiwaha ngamaduang nénten kaangkenin sajeroning Désa Adat

ສາມເຮົາເຮົາສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

Kuning tur tan kapatutang magenah utawi jenek ring sakuwub wewidangan Désa

ພາຍໃຕ້

Adat Kuning.

## ບາງບາງ ໕໔

### Pawos 54

໘. ສາມເຮົາເຮົາສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

(1) Krama deha mobot, utawi sang durung majangkepan mobot keni cenidra, utawi

ມາທາຍບິບາທາຍທາຍບໍ່ຮູ້ສຶກບາດ້ວຍເຮົາກວາດ້ວຍທາຍທາຍ

sang balu eluh mobot sadurung wénten ngangkenin, patut digelis kadabdabin olih

ສາມເຮົາເຮົາສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

Kelian Banjar Adat sané karampih Pacalang nglantur kasadokang majeng

ທາຍທາຍທາຍທາຍບໍ່ຮູ້ສຶກບາດ້ວຍເຮົາກວາດ້ວຍທາຍທາຍ

Bandésa Adat, tur digelis karerehang pamuceh pamargi.

໘. ສາມເຮົາເຮົາສູງສູງບໍ່ມີພື້ນຖານເຮັດດ້ວຍຫີນ

(2) Kelian Banjar Adat manut angka 1 karampih Pacalang nglantur mapisadok

ຍາດ້ວຍທາຍທາຍທາຍທາຍບໍ່ຮູ້ສຶກບາດ້ວຍເຮົາກວາດ້ວຍທາຍທາຍ

majeng Bandesa tur sinarengan ngrerehang pemargi sane patut

ບາງໜ້າ ໒

Palet 6

ບົກສະບັບພາສາ

Indik Nyapihan

ບາງບາງ ໑໑

Pawos 55

໑. ມີບາງບາງພາສາສະບັບພາສາບາງບາງພາສາ

(1) Sang palas marabian tur sampun kailikitaang kabawos nyapihan.

໒. ມີບາງບາງພາສາສະບັບພາສາບາງບາງພາສາ

(2) Nyapihan sakadi inucap ring wiwit (1) kabawos sah risampuné madruwé ilikita  
ບາງບາງພາສາສະບັບພາສາບາງບາງພາສາ

panyapihan (akta perceraian) sané kamedalang olih sang ngawiwenang.

໓. ມີບາງບາງພາສາສະບັບພາສາບາງບາງພາສາ

(3) Sang alaki rabi sané sampun kadabdabin sapatutné olih kulawarga miwah Prajuru  
ບາງບາງພາສາສະບັບພາສາບາງບາງພາສາ

manut paletan sakémawon nénten taler prasida masikian, dados nyapihan.

໔. ມີບາງບາງພາສາສະບັບພາສາບາງບາງພາສາ

(4) Nyapihan kamargiang ring paumahan sang pradana sané kasanggra kulawarga  
ບາງບາງພາສາສະບັບພາສາບາງບາງພາສາ

pradana tegap manggala Adat miwah manggala Dinas sang pradana.

໕. ມີບາງບາງພາສາສະບັບພາສາບາງບາງພາສາ

(5) Sang nyapihan makarya swalapatra pajanten panyapihan kawewehin sahauninga  
ບາງບາງພາສາສະບັບພາສາບາງບາງພາສາ

manggala Adat miwah manggala Dinas sang purusa pradana

៤. ឧបសគ្គក្នុងការកាត់សេចក្តីសម្រេចរបស់តុលាការស្តីពីការបំបែកស្នេហា

(6) Krama sané nguub/ngrobang sang nyapihan patut ngrauhang swalapatra/ilikita  
បញ្ជីឈ្មោះប្តីស្រីដែលបានបំបែកស្នេហាឱ្យបានច្បាស់លាស់

pajanten panyapihan utawi akta perceraian majeng Bandesa Adat, salanturipun  
ការបំបែកស្នេហាឱ្យបានច្បាស់លាស់របស់តុលាការស្តីពីការបំបែកស្នេហា

Bandesa Adat wenang nyobyahang sajeroning Pasangkepan Desa Adat.

### បទប្បញ្ញត្តិ ៩៤

#### Pawos 56

៧. ការប្តូរឈ្មោះប្តីស្រីដែលបានបំបែកស្នេហាឱ្យបានច្បាស់លាស់

(1) Balu Luh pageh sané katinggal antuk muaninnyané utawi balu sané pecak  
ក្រុមប្រឹក្សាភិបាលស្ថាប័នដែលបានបំបែកស្នេហាឱ្យបានច្បាស់លាស់

nyeburin, patut ngamargiang swadharma, makadi:

ហ. ការបំបែកស្នេហាឱ្យបានច្បាស់លាស់

ha. ngamanggehang kapatibratan;

គ. ការបំបែកស្នេហាឱ្យបានច្បាស់លាស់

na. ngamarginin ayahan Krama manut pamargi;

ឃ. ការបំបែកស្នេហាឱ្យបានច្បាស់លាស់

ca. ngraksa, nguasaang miwah ngupapira warisan saha sentanannyané;

ង. ការបំបែកស្នេហាឱ្យបានច្បាស់លាស់

ra. tan dados ngadol warisan sadurung polih wak-wakan saking kulawargan sang  
លក់

lanang.

៨. ការប្តូរឈ្មោះប្តីស្រីដែលបានបំបែកស្នេហាឱ្យបានច្បាស់លាស់

(2) Balu Luh sané katinggal antuk muaninnyané utawi balu sané pecak nyeburin,  
ការបំបែកស្នេហាឱ្យបានច្បាស់លាស់

kawenangang mawiwaha malih sangkaning rahayu.

ក្បាល កាល្យោនាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

(3) Balu sané tan pageh ring swadharma, luwiré:

ហ្នាល មាតិកាប្រតិបត្តិមិច្ឆាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

ha. matingkah dratikrama miwah salah salah sané siosan;

គា្នាល មាតិកាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

na. matilar tan pasadok;

ឆា្នាល ប្រតិបត្តិមិច្ឆាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

ca. lempas ring swadharmaning balu pageh utawi salah prawretti.

ទា្នាល កាល្យោនាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

(4) Balu sané tan pageh wenang katundung saha tan polih pahpahan waris.

ឡា្នាល កាល្យោនាសាស្ត្រិក្ខ័យ្យបិណ្ឌ៖

(5) Balu tan pasentana, prade kawaliang olih warganya kapurusa utawi sangkaning

បិណ្ឌ៖

pinunas ngraga, patut polih pahpahan paguna-kayan.

បញ្ចប់ ៧

Palet 7

បិណ្ឌ៖

Indik Sentana

បញ្ចប់ ៨

Pawos 57

កា្នាល បិណ្ឌ៖

(1) Sentana inggih punika sang panglantur swadharma miwah swadikara.

កា្នាល បិណ្ឌ៖

(2) Sentana kaepah dados:



ສາ. ຍົມບິໂຢຸນສິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

ca. mawiwit saking kulawarga tunggal sanggah utawi mrajan, paibon, utawi  
ທາງ

dadya;

ກາ. ຖາສິໂສຸນສິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

ra. yéning tan wénten utawi tan polih paadung saking pancer kapurusa sakadi  
ບິໂສຸນບິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

inucap ring aksara na miwah aksara ca, kéngin mawiwit saking kulawarga  
ສາບສິກທາງ

sapasira ugi.

ຫຼາ. ບບິກສາສິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

(2) Paperasan sinanggeh puput, macihna:

ທາ. ຫຼາຍິນາທາຍົມສິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

ha. 3 (tigang) sasih pacang ngamargiang paperasan, sang pacang meras patut  
ຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

ngrauhang pisadok majeng Kelian Banjar Adat utawi Bandesa Adat;

ສາ. ບິໂສຸນບິໂສຸນບັດທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

na. pisadok sang meras kasobyahang sajeroning sangkepan olih Bandesa Adat;

ສາ. ສາບສິກທາງຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

ca. salamin 3 (tigang) sasih wus kasobyahang sakadi inucap aksara na, nénten  
ຕຸນບາຕຸຊຸນເບີຍາຣາກິບບິທາວາກິບທາຍົມ

wénten sané ngawicaraang, éédan pamerasan kangkat kalanturang;

ກ. ປຸກທຸກບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

ra. pradé wénten ngawicaraang, patut tegteg karerehang pamargi olih sang  
ຍົກມື້ບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

meras miwah Kelian Banjar Adat utawi Bandesa Adat ngantos ngamolihang  
ບໍ່ມີຄົນຢູ່ນັ້ນ

pamargi manut pabuat;

ຂ. ສາມາດຍົກມື້ບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

ka. salamin durung ngamolihang pamargi patut, wicara wenang katepasin olih  
ສາມາດຍົກມື້ບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

sang rumawos saking undagan Désa Adat rauhing Majelis Desa Adat  
ເຮົາຢູ່ນັ້ນ

(MDA) manut paletan;

ຄ. ກິດຈະກຳທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

da. risampun wénten pamutus wicara sané manggeh, patut kamargiang pawidhi-  
ບໍ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

widhanaan paperasan;

ຫ. ບໍ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

ta. pawidhi-widhanaan paperasan sakadi inucap ring aksara da patut kaupasaksi  
ທຸກບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

oli manggala Adat miwah manggala Dinas, saha katambyakan ring  
ບໍ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

Pasangkepan Desa Adat; miwah

ສ. ຍົກມື້ບຸກຄົນທີ່ມີສາກທ່າເບື້ອງເຂົ້າໄປພາກພື້ນທີ່ບໍ່ມີຄົນຢູ່ນັ້ນ

sa. madruwé ilikita sané kamedalang olih sang ngawiwenang.





ឆោតាឡង្គី

Adat Kuning

## បុព្វបទ ៤០

### Pawos 60

៣៧ ឡង្គីឡង្គីបរិស័ទឆោតាឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

(1) Swadharmaning ahli waris pinaka sang ngawarisin patut nerima saha  
ក្បួនបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

ngutsahayang tetamian ayah-ayahan saking kaluhurannyané, makadi ngempon  
ឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

sangghah/mrajan, pura dadya, pura kahyangan, saha pakarangannya.

៣៨ ក្បួនបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

(2) Ngabénang sang ngawarising saha nglanturang upakara Pitra Yadnya sepatutnya.

៣៩ ឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

(3) Naurin utang-utang sang ngawarising, pamekas utang ring Désa Adat miwah  
ឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

utang-utang sané tiosan.

## បុព្វបទ ៤១

### Pawos 61

បុព្វបទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

Pradé sejeroning kulawarga Krama wénten ahli waris/sang ngawarisin langkung ring  
ឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

adiri, patut:

៤០ ឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គីបរិស័ទឡង្គី

ha. kawéntenang paiguman kulawarga indik padum waris inucap;



បញ្ចប់ ៧

Palet 9

បិណ្ឌបាយក្រៀម

Indik Panyangran Krama

បញ្ចប់ ៨

Pawos 63

ប្រមាណនៃការបែងចែកប្រាក់បៀវត្សប្រចាំឆ្នាំ

Krama Desa rikala suka duka, patut kasangra antuk Krama luwire :

១. ប្រមាណប្រាក់បៀវត្សប្រចាំឆ្នាំ ២០០០ រៀល

ha. Prade ngwangun Pitra Yadnya utawi Manusa Yadnya, manut pinunas sang  
ឈ្មោះ

mayadnya;

២. ប្រាក់បៀវត្សប្រចាំឆ្នាំ ២០០០ រៀល

na. Pangrombo utawi karya gotong royong krama jantos ping 3 (tiga),  
ការងារសាងសង់ប្រាក់បៀវត្សប្រចាំឆ្នាំ

salangkungan punika patut ngaturang pangu;

៣. ប្រាក់បៀវត្សប្រចាំឆ្នាំ ២០០០ រៀល

ca. Pangu rikala pitra yadnya anut abot yadnya, prade saking semengan  
ប្រាក់បៀវត្សប្រចាំឆ្នាំ ២០០០ រៀល

ngantos wengi, katuran pangu manut abot dangan pakaryan.

ឆ្នាំទី ៤

SARGAH VI

សូក្រេតាតាបេមាហានដេសាធាត

SUKRETA TATA PALEMAHAN DESA ADAT

បញ្ចប់ ៣

Palet 1

ឃុំឆ្នាំងក្រវ៉ាត់, តេហ្គាល់, ចារិក មីវាហ៍ សេត្រា

Indik Karang, Tegal, Carik Miwah Setra

បញ្ចប់ ៤៩

Pawos 64

៣៧ ឆ្នាំបើក្រវ៉ាត់បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

(1) Sang ngawigunayang tanah Pakarangan Désa patut tedun makrama Désa Adat  
ក្នុង

Kuning.

៣៨ បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

(2) Krama Tamiu miwah Tamiu sané madruwé karang paumahan gunakaya ring  
បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

wawidangan Désa Adat Kuning tan keni patedunan makrama Désa Adat Kuning.

៣៩ បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

(3) Tanah Pakarangan Désa nenten kangkat kapatimbang sadurung ngamolihang  
បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

pamutus Paruman Desa Adat.

៤០ ឆ្នាំបើក្រវ៉ាត់បេមាហានដេសាធាតបេមាហានដេសាធាតបេមាហានដេសាធាត

(4) Karang, tegal, carik, patut sakadi ring sor:







១. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

(5) Krama Desa patut ngamanggehang kawerdian tanem tuwuh sane ngawinang  
ប្រយោគបង្ហាញពីការងារ

Desane asri tur Lestari.

ឆាបី ២

Kaping 2

ប្រយោគបង្ហាញពី

Wewangunan

ប្រយោគបង្ហាញពី

Pawos 68

២. ប្រយោគបង្ហាញពីការងារ

(1) Nyabran ngwangun patut :

៣. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

ha. Masadok ring Prajuru, ping ajeng ring wewangunan nganinin wates;

គ. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

na. Ngangge Asta Bhumi miwah Asta Kosala-kosali, sanistane manut patitis  
និស្សាស្ថាន

niskala; miwah

ឆ. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

ca. Tan nyayubin ka pisaga.

៣. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

(2) Prade wawangunan jantos nyayubin bilih-bilih temboke ring telenging wates ri  
ឆ. ប្រយោគបង្ហាញពីការងារដែលបានធ្វើឡើងក្នុងសហគមន៍

sampun kawara tur kasadokang ring Prajuru, wenang tembok inucap kagubar



໘. ປຸກທາດຖູຮ່ວມໄຕ່ໄຕ່ກະໂມຍິກຂາດບຸນຢາດຮັກສາຕາຍພາຍໃນ

(3) Prade jantos ngletehin tegak suci minakadi pamrajan (sangguh kamulan), ri

ສາຍຊຸບກິໄຫລສາຍຊຸບກິບໍ່ມີຂໍ້ມູນຂໍ້ສະເຫຼ່ຍທາງ

sampun kaparitas antuk Prajuru wenang sang nruwenang kadanda mabuhu

ທາງເທິງສາຍຊຸບກິບໍ່ມີຂໍ້ມູນຂໍ້ສະເຫຼ່ຍທາງ

agung tebasan prayascita, durmanggala, utawi prayascita iwak bebek

ໜ້າທາງປຸກທາດຖູຮ່ວມໄຕ່ໄຕ່ກະໂມຍິກຂາດບຸນຢາດຮັກສາຕາຍພາຍໃນ

belangkalung, prade jantos ngletahin Kahyangan Desa utawi Pura Pemaksan

໑. ສາຍຊຸບກິບໍ່ມີຂໍ້ມູນຂໍ້ສະເຫຼ່ຍທາງ

(4) Krama Desa patut nyerayanin wawalungan miwah sarwa prani, tan kapatutang

ຍາດທາດຖູຮ່ວມໄຕ່ໄຕ່ກະໂມຍິກຂາດບຸນຢາດຮັກສາຕາຍພາຍໃນ

maboros paksi miwah nuba ulam lan siosan punika.

ຂໍ້ຕາຍ ທີ່

SARGAH VII

ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

PADRUWEN, UTSAHA, MIWAH PENGRENCANA PRABEA DESA ADAT

ບາດຖານ ທີ່

Palet 1

ບາດຖານສິດທິທຳມະຊາດ

Indik Padruwen Desa

ບາດຖານ ທີ່

Pawos 70

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

(1) Padruwen Desa Adat Kuning, makadi :

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

ha. Pura Kahyangan Desa luwire :

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

1) Pura Puseh lan Pura Bale Agung;

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

2) Pura Dalem; miwah

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

3) Pura Padang Asah/Pura Penataran Padangrata.

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

na. Bale Banjar Desa Adat;

ທ້າຍ ບາດຖານສິດທິທຳມະຊາດຂອງບາດຖານສິດທິທຳມະຊາດ

ca. Tanah Tegalan 263 Ha;

ກ. ສາກພາບທາງຊຸດທຽມເພື່ອເກັບເກືອບາບທາງ

ra. Karang Ayahan Desa 33 (telung dasa telu) ayahan;

ສ. ບາດຊະຍາບາດຊະຍາບາດຊະຍາ

ka. Tanah Setra Desa Adat;

ທ. ບັນດາບຸກຄົນທີ່ຮຽນອາດີດ

da. Pelaba Pura, carik : 0,754 Ha;

ຫ. ຫຼັກທຽມທີ່ຍື່ນສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

ta. Lelanguan, minakadi tetabuahan lan ilen-ilen padruwen Desa:

ທ. ທາງວັດສະນະ

1) Gong Kebyar;

ຫ. ບາດຊະຍາ

2) Angklung;

ຫ. ບັນດາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

3) Ilen-ilen wali Pura, Rejang, Pendet lan tiosan kesenian; miwah

ຮ. ຫຼັກທຽມທີ່ຍື່ນສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

4) Lekita-lekita luwire pipil krama, awig-awig, paswara/pararem.

ສ. ບັນດາບຸກຄົນທີ່ຮຽນອາດີດ

sa. Piranti Uparengga Pura Kahyangan Tiga;

ທ. ບັນດາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

wa. Labda Pacingkreman Désa/Lembaga Perkreditan Desa utawi LPD;

ທ. ບັນດາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

la. Lan salantur ipun pacang ngaranjing dados padruwen Desa.

ຫ. ທາງວັດສະນະທີ່ຍື່ນສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

(2) Olih-olihan Desa Adat Kuning luire :

ທ. ບັນດາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະສາດສະໜາພຣະພິມພຸດທະ

ha. pikolihan saking palaba Pura Padruwén Désa Adat;



១. ឧទាហរណ៍នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

(5) Tan kalugra ngadol utawi ngesahang druwen Desa yan tan kasungkemin antuk  
គ្រួសារ។

Krama Desa.

បញ្ជី ២

Palet 2

ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

Indik Utsaha Desa Adat

បទដ្ឋាន ៧២

Pawos 72

ឧទាហរណ៍នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

Desa Adat Kuning madruwe pinaka utsaha minakadi:

១. ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

ha. Labda Pecingkreman Desa (LPD); lan

គ. ឧទាហរណ៍នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

na. Bhaga Utsaha Padruwen Desa Adat (BUPDA).

បញ្ជី ៣

Palet 3

ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

Indik Pangrencana Prabea Desa Adat

បទដ្ឋាន ៧៣

Pawos 73

ប្រព័ន្ធគ្រប់គ្រងធនធានទឹកក្នុងសង្កាត់

Pangrencana Prabea Desa Adat Kuning mawit saking:

ທາ ຖຸພາວິນິຖຸພາວິນິທຸກຊື່ບາດາບາດາ

ha. Olih-olihan saking palaba pura;

ຂາ ສາຄຸນາບາດາບາດາບາດາ

na. Sakeng urunan Krama Desa;

ສາ ສາຄຸນາບາດາບາດາບາດາບາດາ

ca. *Dana Hibah* sakeng Guru Wisesa (Pemerintah);

ກາ ບາດາບາດາບາດາບາດາບາດາບາດາບາດາ

ra. Paica-paica utawi usaha tiosan sane patut;

ຂາ ສາຄຸນາບາດາບາດາບາດາບາດາ

ka. Dana Punia tiosan sane patut; lan

ຂາ ບາດາບາດາບາດາບາດາບາດາບາດາບາດາ

da. Pahan prabia pawangunan saking Labda Pacingkrem Desa, Baga Usaha

ບາດາບາດາບາດາບາດາບາດາ

Pedruwen Desa Adat (BUPDA).

ឆ័ត្រ ២

SARGAH VIII

ច្បាប់ស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

TATA PAKILITAN, PRAKANTI MIWAH MAJELIS DESA ADAT

បញ្ចប់ ៣

Palet 1

ប្រពៃណីស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

Indik Tata Pakilitan Lan Prakanti Desa Adat

បញ្ចប់ ៧៤

Pawos 74

៣១ បុរាណសាសនាស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

- (1) Desa Adat Kuning ngawentenang tata pakilitan lan prakanti sareng Desa Adat  
ឧទាហរណ៍៖ ប្រពៃណីស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

sane pinaka wates wawidangan Desa Adat.

៣២ ប្រពៃណីស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

- (2) Indik tata pakilitan lan prakanti sane kamargiang minakadi:

៣៣ ការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

ha. Nyungkemin indik wates wawidangan soang-soang Desa Adat;

៣៤ ការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

na. Ngutpadi kasukretan lan kasutreptian Desa Adat;

៣៥ ប្រពៃណីស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

ca. Prade wenten silih sinunggil utawi langkung krama sane jenek ring

ប្រពៃណីស្តីពីការប្រកាសប្រកាន់ប្រពៃណីបុរាណសាសនា

wawidangan Desa Adat tiyosan nenten kaangkenin; lan

៣. ប្រពន្ធបង្កើតនិងរៀបចំការងារសម្រាប់ប្រជាជន

ra. Prade wenten wicara pacang kaputusan antuk *musyawarah mufakat*.

៤. ពុទ្ធសាសនាដែលបានបង្កើតឡើងដោយពុទ្ធសាសនា

(3) Desa Adat Kuning taler ngewangun pakilitan lan prakanti sareng Desa Dinas.

បញ្ចប់ ២

Palet 2

ប្រតិភូនៃក្រុមប្រឹក្សាភិបាល

Indik Majelis Desa Adat

បញ្ចប់ ៧៥

Pawos 75

៧. ពុទ្ធសាសនាដែលបានបង្កើតឡើងដោយពុទ្ធសាសនា

(1) Desa Adat Kuning sampun masikian sareng Desa Adat tiyosan ring Bali sane

គ. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

kawastanin Majelis Desa Adat (MDA).

៨. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

(2) Ring sajroning ngamargiang swadharma Prajuru, inggihan Pajuru Adat

គ. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

kadabdabin olih:

១. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

ha. Majelis Desa Adat Kecamatan Bangli;

គ. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

na. Majelis Desa Adat Kabupaten Bangli;

ឃ. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

ca. Majelis Desa Adat Provinsi Bali; lan

៣. ប្រតិភូនៃក្រុមប្រឹក្សាភិបាល

ra. Guru Wisesa sane kapatutang.

ឯកទេស ឃី

SARGAH IX

កាយសង្ឃបាលិវិធានបរិយាយ

BAYA, KULKUL, WICARA LAN PAMIDANDA

បញ្ចេញ ៧

Palet 1

បរិវេណ

Indik Bhaya

បញ្ចេញ ៧

Pawos 76

៧ បរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

(1) Parindik bhaya luwire: jiwa bhaya, artha bhaya, (kapandangan), geni bhaya, toyo  
kaya bhaya, bayu bhaya, dura cara ring Agama.

bhaya, bayu bhaya, dura cara ring Agama.

៧ ឯកទេសបរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

(2) Sang manggihin kahanan jiwa bhaya, patut nepak kulkul bulus mapitulung manut  
បញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

pawos 79 wiwit (1) aksara na

៧ បញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

(3) Prade ring Desa kahanan jiwa bhaya, patut Desane ngaturang Bhuta Yadnya tur  
បរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

mayanin katur ring Sang Ngawiwenang.

៧ បញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយបញ្ចេញ ៧ បរិវេណបាលិវិធានបរិយាយ

(4) Prade wenten jatma mamisuh utawi nguman-uman jatma sios, kakeninin

បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

pamidanda beya pacamil tebasan prayascita.

## បុព្វបទ ៧៧

### Pawos 77

៧៧ ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

- (1) Sang manggihin kahanan artha bhaya (kamalingan) patut ngulkul mapitulung  
ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍  
utawi sang kamalingan atur supeksa ring Prajuru Desa sane pacang nandain saha  
ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

maweweh panyangaskara prade wenten jatma ngamaling barang sinanggeh suci.

៧៧ ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

- (2) Pratingkah mapilon ring dusta kabaos saruron, utawi prade wenten jatma  
ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍  
manggihin maling tan nyadokang ring prajuru jantos jatma sios nyaduang patut  
ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍  
kadanda kadi dandaning maling, sakuweh pangargan wit manut cacakan, tur prade  
ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍  
jantos ping 3 (tiga) malaksana asapunika wenang kasukserahang ring sang  
ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

ngawiwenang.

៧៧ ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍

- (3) Mangda tan katuwekang asing-asing ngeranjingin kubon jatma sios patut :  
៧៧ ឯព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍ព្រះធម៌បដិវត្តន៍  
ha. Matengeran suara (makaukan)



ហ្ន គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

ha. Kulkul Pura kaswaraang manut tatujon;

គ គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

na. Kulkul Desa Adat kaswaraang rikala pacang wénten patedunan Krama

ព្រះបាទស្រីរាជបាទស្រីរាជបាទស្រីរាជបាទស្រីរាជ

ngamargiang Paruman, Pasangkepan, *gotong-royong*, ngayah, bhaya, miwah

គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

kalayusekaran;

ឆ គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

ca. Kulkul Sekaa-Sekaa kaswaraang rikala wénten pamargin Sekaa-Sekaa.

៣ គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

(4) Kulkul Sekaa miwah kulkul pondokan tan kalugra nyawurin utawi matchin sukat

មិហាស្រីរាជបាទស្រីរាជបាទស្រីរាជបាទស្រីរាជ

miwah tetepakan Kulkul Désa miwah Banjar Adat, pradé mamurug, sang mamurug

ស្រីរាជបាទស្រីរាជបាទស្រីរាជបាទស្រីរាជ

taler wenang katibakin pamidanda, manut Pararem.

## បញ្ចប់ ៧៩

### Pawos 79

៧៩ ស្រីរាជបាទស្រីរាជបាទស្រីរាជបាទស្រីរាជ

(1) Tabuh tatepakan kulkul, luwiré:

ហ្ន គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

ha. kalih tuludan banban kadulurin ngempang tatengeran pacang tedun makarya,

បាទស្រីរាជបាទស្រីរាជបាទស្រីរាជបាទស្រីរាជ

Pasangkepan, wiadin paruman, ngayah, miwah kalampusan.

គ គ្រូប្រាសាទស្វាយរៀងស្រុកស្រីរាជ

na. bulus panjang cihna wénten katibén bhaya baak, amuk, bhaya pati.





បុព្វបទ ២២

Pawos 82

៧១ ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

(1) Sahanan wicara mawiwit kacorahan sakaluire sinanggeh nungkasin daging Awig-  
ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

Awig, Paswara miwah Pararem Desa, Prajuru Desa Adat patut digelis maosin tan  
ឧបាសមាសិកា ឧបាសមាសិកា

nyantos pasadok.

៧២ ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

(2) Sajaba wicara kadi ring ajeng patut nyantos pasadok.

៧៣ ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

(3) Penepase patut pastika nyantenang iwang patut malarapan Tri Pramana (saksi,  
ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

ilikita, bukti) miwah tan maren nepek ring Catur Dresta.

បុព្វបទ ២៣

Palet 4

ឧបាសមាសិកា

Indik Pamidanda

បុព្វបទ ២៤

Pawos 83

៧៤ ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា ឧបាសមាសិកា

(1) Desa Adat wenang niwakang pamidanda ring warga Desa sane sisip





မာတုဘာသိ ပီဇာ

**Pawos 85**

ការប្រកាសនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យយើងដឹងពីអារម្មណ៍របស់យើង ចំពោះការប្រកាសនេះ។

- (1) Prade sang pacang karampag ngwara (ngalangin) pamargi inucap mawastu  
 ដាច់ខាតអ្វីម្យ៉ាងមិនមែនជាប្រយោជន៍ឡើយនោះទេ។

sampun tan nganuti awig-awig Desa Adat wenang karang Desa sane kagenahin

kadaut antuk utawi kanorayang

២១) ឧបសគ្គរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ជាធរមាន

- (2) Samalih yen purun taler ngalangin pamargi kadi ring ajeng tan wenten pamargi  
 மாறபந்ஹவயிபுரிதலர் ஂகாங்கடிகரங் அஜெந்தன வௌ்தென் பமார்க்க

sajawaning kawaliang pipil nyane (kausang makrama)

၇။ ဗမာ့အလင်းသတင်းစာကို အခြေခံကျမ်းဂန်များနှင့် ရေးဆွဲရေးဆွဲရန်

- (3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin:

ហាវ គួរតែបំពេញភារកិច្ចដទៃទៀតដែលត្រូវបានបង្គាប់ឱ្យធ្វើ

ha. Nunas geng pangampura ring Krama Desa riantukan nguak pasubaya

၁၈၈၆၅၁

(pararem)

အနု အဟုံဟင်္ဂတရောဗျာရောသုဗျာရောသံခံရံဗျာရောသုဗျာရံ

na. Naur pangargan panguak pasubaya duk pacang kerampag kadulurin  
 ဟံသာရဏ

prayascita.

## ບຸກຄົນ ປຣາ

### Pawos 86

໑໑ ຫຼັງຈາກທີ່ພວກເຮົາໄດ້ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

(1) Krama Désa Adat sané ngeseng utawi mendem sawa satios ring Sétra sané wénten  
ກຳລັງມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

ring wawidangan Désa Adat Kuning, sajawaning layon sang rumaga putus, Krama  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

inucap keni pamidanda nglaksanayang pamarisudha Désa manut pituduh sang  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

ngawiwenang tur sawa inucap kaanutang genahné.

໑໒ ຫຼັງຈາກທີ່ພວກເຮົາໄດ້ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

(2) Krama sané makarya bangbang pacang nandur kekayon kirang ring adepa agung  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

saking tembok pakarangan Krama tiosan, patut keni pamidanda manut Pararem  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

saha pramangkin ngurug bangbangnyané.

໑໓ ຫຼັງຈາກທີ່ພວກເຮົາໄດ້ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

(3) Krama sané ngutang luu, wangkén wewalungan, miwah kotoran sané siosan ring  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

margi agung, jlinjing, got, miwah genah sané tan manut, kapidanda manut  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

Pararem.

໑໔ ຫຼັງຈາກທີ່ພວກເຮົາໄດ້ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

(4) Sahananing sané kausak-asik olih wong édan, patut kategenang manut pabuat olih  
ທີ່ມີພາບພົວພັນທີ່ດີກັນ ພວກເຮົາຈະມີພາບພົວພັນທີ່ດີກັນ

kapatutan sang wong édan.

၅။ ပြဿနာတို့ကို ဖြေရှင်းပေးရန် အမတ်တို့၏ တာဝန်ရှိပါသည်။

(5) Krama utawi Tamiu sané marebat ring wawidangan Désa Adat Kuning wenang  
အမတ်တို့၏ တာဝန်ရှိပါသည်။

kadanda ngwéntenang upacara panyapuhan sapatut ipun ring Catus Pata.

၆။ ပြဿနာတို့ကို ဖြေရှင်းပေးရန် အမတ်တို့၏ တာဝန်ရှိပါသည်။

(6) Krama utawi Tamiu sané ngamuk ring wawidangan Désa Adat Kuning wenang  
အမတ်တို့၏ တာဝန်ရှိပါသည်။

kadanda ngwéntenang upacara panyapuhan sapatut ipun.

၇။ ပြဿနာတို့ကို ဖြေရှင်းပေးရန် အမတ်တို့၏ တာဝန်ရှိပါသည်။

(7) Krama sané cuntaka yéning ngranjing ka Pura patut keni pamidanda, saha  
အမတ်တို့၏ တာဝန်ရှိပါသည်။

panyapuhan pamrayascitta.

၈။ ပြဿနာတို့ကို ဖြေရှင်းပေးရန် အမတ်တို့၏ တာဝန်ရှိပါသည်။

(8) Krama utawi Tamiu sané masang pangalah déwa, mendem sahanan rarempon  
အမတ်တို့၏ တာဝန်ရှိပါသည်။

sarwa letih ring pura, patut keni pamidanda ngwéntenang upacara panyapuhan  
အမတ်တို့၏ တာဝန်ရှိပါသည်။

sapatut ipun ring Catus Pata.

၉။ ပြဿနာတို့ကို ဖြေရှင်းပေးရန် အမတ်တို့၏ တာဝန်ရှိပါသည်။

(9) Krama sané nampi Tamiu madunungan ring wawidangan Désa Adat Kuning, patut  
အမတ်တို့၏ တာဝန်ရှိပါသည်။

masadok majeng Prajuru manut paletan. Yéning tan masadok, napi malih Tamiu  
အမတ်တို့၏ တာဝန်ရှိပါသည်။

inucap kasinanggeh dusta, sang nampi Tamiu keni pamidanda ngwéntenang  
အမတ်တို့၏ တာဝန်ရှိပါသည်။

upacara panyapuhan sapatut ipun ring Catus Pata.



ឆ្នាំទី ៧០

SARGAH X

ប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ច

PEWANGUNAN DESA ADAT MIWAH PEWANGUNAN WAWIDANGAN

បុគ្គលិកសេដ្ឋកិច្ច

DESA ADAT

បុគ្គលិកសេដ្ឋកិច្ច

Pawos 87

៧១ ប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ច

(1) Pangerencana pawangunan Desa Adat Kuning kaepah dados kalih:

៧២ ប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ច

ha. Pangerencana Pawangunan 5 (limang) warsa (*Rencana Pembangunan Jangka*

*jangka*)

*Menengah*); lan

៧៣ ប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ច

na. Pangerencana Pawangunan awarsa (*Rencana Pembangunan Jangka*

*Pendek*).

៧៤ ប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ចប្រជុំបុគ្គលិកសេដ្ឋកិច្ច

(2) Pangrencana Pawangunan Desa Adat Kuning kamanggehang antuk kaputusan

ប្រជុំបុគ្គលិកសេដ្ឋកិច្ច

Paruman Desa Adat.

ບຸກຄົນ ປປ

Pawos 88

ທາງສູ່ບໍລິເວນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

Ngawangun Wawidangan Desa Adat Kuning minakadi :

ທາງສູ່ບໍລິເວນທີ່ມີຄວາມສຳຄັນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

ha. Ngalestariang tanah *pertanian* mangdane ajeg, nenten kaobah dados tanah

ບາງຄົນທີ່

paumahan;

ທາງສູ່ບໍລິເວນທີ່ມີຄວາມສຳຄັນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

na. Nincapang pidabdab Krama Subak;

ທາງສູ່ບໍລິເວນທີ່ມີຄວາມສຳຄັນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

ca. Ngalestariang kawentenan *sumber daya alam*;

ທາງສູ່ບໍລິເວນທີ່ມີຄວາມສຳຄັນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

ra. Nincapang pidabdab *Usaha Mikro Kecil dan Menengah (UMKM)*; lan

ທາງສູ່ບໍລິເວນທີ່ມີຄວາມສຳຄັນທຸກໆພາກພື້ນທີ່ທີ່ມີຄວາມສຳຄັນ

ka. Nabdab wawidangan palemahan Desa Adat mangde asri tur lestari.

## SARGAH XI

## PANUNTUNAN LAN PANUREKSAN, NGUTSAHAYANG MIWAH

## NGERAJEGANG DESA ADAT

## Palet 1

## Indik Panuntunan, Panureksan lan Ngutsahayang

**આપી નથી**

## Kaping 1

பாஷாஷாஷி

## Panuntunan

ហេតុអ្វី បង្អា

## Pawos 89

បង្កើនការគាំទ្រដល់ស្ត្រីកសិករ

Panuntunan nganinin Desa Adat kamargiang olih:

ဟူ၍ ကျွန်ုပ်တို့၏

ha. Gubernur Bali;

၁၈။ ကျွန်ုပ်တို့၏

na. Bupati Bangli;

၁၈။ ယာဇီဝဗေဒဆိုင်ရာအသိပညာများ

ca. Majelis Desa Adat Provinsi Bali;

៣១ បាទីប័ព្វសុត្តន្តបិដក

ra. Majelis Desa Adat Kabupaten Bangli;

គា. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

ka. Majelis Desa Adat Kecamatan Bangli; lan

ហ. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

da. Parisada Hindu Dharma Indonesia (PHDI).

គា. មជ្ឈមណ្ឌល

Kaping 2

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ

Panureksan

មជ្ឈមណ្ឌល ៧០

Pawos 90

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

Panureksa pamargi Tata *Pamerintahan* Desa Adat puniki wenang kamargiang oleh:

ហ. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

ha. Krama Desa Adat Kuning; lan

គ. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

na. *Inspektorat*.

គា. មជ្ឈមណ្ឌល

Kaping 3

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ

Ngutsahayang

មជ្ឈមណ្ឌល ៧៧

Pawos 91

៧. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

(1) Krama Desa Adat mangdane teleb ngamargiang tur ngalestariang adat istiadat,



ບູຮານ ຫຼາ  
Palet 2  
ບັນຍາຍກາຕິດ

Indik Ngerajegang

ບຸກຄົນ ພັດ  
Pawos 92

ສາດຖາວອນກາຕິດເຊິ່ງເປັນບຸກຄົນທີ່ມີຄວາມສຳຄັນຕໍ່ສັງຄົມ

Sajroning ngerajegang jagad Bali tetep ajeg tur lestari rawuh kapungkur wekas Krama  
ຖືກສະແດງໃຫ້ເຫັນວ່າບຸກຄົນທີ່ມີຄວາມສຳຄັນຕໍ່ສັງຄົມ

Desa Adat Kuning prasida maparilaksana nganutin patitis saling asah, saling asih,  
ສາດຖາວອນກາຕິດເຊິ່ງເປັນບຸກຄົນທີ່ມີຄວາມສຳຄັນຕໍ່ສັງຄົມ

saling asuh, gilik- saguluk, parasparo, salunglung-sabayantaka, lan sarpana ya.

ឯកទ្វីប

SARGAH XII

ក្បួនក្បួនប្រពៃណី

NGUWAH NGUWUHIN AWIG-AWIG

បុរាណវិទ្យា

Pawos 93

ក្បួន ក្បួនក្បួនប្រពៃណីក្បួនប្រពៃណីក្បួនប្រពៃណីក្បួនប្រពៃណី

- (1) Nguwah-nguwuhin Awig-Awig Desa puniki kamargiang antuk Paruman Desa  
សាលា

Adat

ក្បួន បុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យា

- (2) Paruman inucap mangda kadasarin antuk pakarsan Krama Desa Adat yadiastun  
សាលាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យា

kamedalang antuk Prajuru sinunggal wiadin sinarengan

ក្បួន សាលាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យាបុរាណវិទ្យា

- (3) Awig-Awig puniki kamargiang ngawit keingkupan (kararemin) tur kesobiahang.

បុរាណវិទ្យា

Pawos 94

ក្បួន ឯកទ្វីបឯកទ្វីបឯកទ្វីបឯកទ្វីបឯកទ្វីបឯកទ្វីប

- (1) Sakaluring sane wenten saderengnya patut kaanutin ring sadaging Awig-Awig  
បុរាណវិទ្យា

puniki





၅။ ဇာတိကုမ္ပဏီအသစ်တည်ထောင်မှုအားလုံး

(2) Awig-Awig Puniki kasungkemin ring Paruman Desa Adat Kuning duk rahina  
ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

Redite Keliwon wuku Medangkungan pananggal pang pat Sasih Katiga Icaka  
သို့မဟုတ်ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

Warsa 1948 pinanggal masehi 16 Agustus 2026

၆။ ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

(3) Luwir sang sane ngalinggatanganin:

၇။ ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

ha. Krama Désa Adat Kuning manut bacakan kasurat ring lepihan;

၈။ ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

na. Prajuru Désa Adat Kuning;

၉။ ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

ca. Bandesa Alitan Majelis Desa Adat Kecamatan Bangli; ka. Bandesa Madya  
ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

Majelis Desa Adat Kabupaten Bangli;

၁၀။ ပုဂ္ဂိုလ်များအားလုံး၏အကျိုးအမြတ်အတွက်

da. Bandesa Agung miwah Panyarikan Agung Majelis Desa Adat Provinsi Bali

ឧបនាយករដ្ឋមន្ត្រី

Sane ngalingga tanganin :

ក្រុមប្រឹក្សាភិបាល

Bandesa Adat Kuning



ប្រធាន

Panyarikan,

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី

I Wayan Gede Darmada, ST., M.A

Ngakan Made Hartawan, S.Pd., M.Pd

ប្រធាន

Patajuh,

ក្រុមប្រឹក្សាភិបាល

Ngakan Made Widia Antara

ប្រធាន

Patengen,

ក្រុមប្រឹក្សាភិបាល

Ngakan Made Hari Andika Putra

ប្រធាន

Pangarampih,

មន្ត្រីប្រឹក្សាភិបាល ឧបនាយករដ្ឋមន្ត្រី

Majelis Desa Adat (MDA) Kabupaten Bangli

ក្រុមប្រឹក្សាភិបាល

Bandesa Madya



ឯកឧត្តមប្រធាន

Ir. I Ketut Kayana, M.S

មន្ត្រីប្រឹក្សាភិបាល ឧបនាយករដ្ឋមន្ត្រី

Majelis Desa Adat (MDA) Kecamatan Bangli,

ក្រុមប្រឹក្សាភិបាល

Bandesa Alitan



ឯកឧត្តមប្រធាន

I Gusti Made Oka, S.Pd

១២៩

126

සහාය

Saha Uning

පළිබෝධනාශකරණයේදී භූමිමාලිකා

Majelis Desa Adat (MDA) Provinsi Bali

අනුමැතිය

Nomor :

පිටුව:


Tanggal :

පාලකවරයා  
Bandesa Agung



භික්ෂු භික්ෂු භික්ෂු භික්ෂු  
Ida Panglingsir Agung Putra Sukahet

පාලකවරයා  
Panyarikan Agung



භික්ෂු භික්ෂු භික්ෂු භික්ෂු  
Dr. Dewa Nyoman Rai Asmara Putra, SH., M.H

භික්ෂු භික්ෂු භික්ෂු භික්ෂු

Telah Dicatatkan Pada Dinas Pemajuan Masyarakat Adat Provinsi Bali

පිටුව:

Tanggal : 28 September 2026

අනුමැතිය

Registrasi Nomor : A/0046/0240/015/03/DPMA/2026